

سُورَةُ الْقِيَامَةِ

သို့တော်မူ ၇၆

အာလ်-နီယာဗ်နု

سُورَةُ الْقِيَامَةِ

សូរ្យវិញ្ញាណ ៧៥ អាល់-គីយ៉ាម៉ាសុំ

"អាល់-គីយ៉ាម៉ាសុំ" ប្រែថា "ការរស់ពីស្លាប់វិញ" មាន ៤០ អាយ៉ាសុំ ។

សូរ្យវិញ្ញាណ ៣១ យោលតាមលេខរៀងដែលអល់ឡោះហ្គ័រដាក់ចុះមក ។ អល់ឡោះហ្គ័របានដាក់ សូរ្យវិញ្ញាណនេះចុះមកនៅឯម៉ាកកាសុំ ។

ប្រសិទ្ធភាព

ابْنُ بَابُوَيْهٍ: بِإِسْنَادِهِ، عَنْ أَبِي بَصِيرٍ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: «مَنْ أَدَمَّنَ قِرَاءَةَ سُورَةِ لَا أُقْسِمُ، وَ كَانَ يَعْمَلُ بِهَا، بَعَثَهُ اللَّهُ عَزَّ وَ جَلَّ مَعَ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) مِنْ قَبْرِهِ فِي أَحْسَنِ صُورَةٍ، وَ يُبَشِّرُهُ وَ يَصْحَكُ فِي وَجْهِهِ حَتَّى يَجُوزَ عَلَى الصِّرَاطِ وَ الْمِيزَانِ». (ثواب الأعمال : الجزء ١ الصفحة ١٢١ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٣ الحديث: ٩٩ / ١١٢٢٢/)**

អ៊ុបនូ បាបាវ៉ែហ្គ័របានថ្លែង យោលតាមបណ្តាញព័ត៌មានលោក តមកពីអាហ្វិ បាស្ទៀរ តមកពីអាហ្វិ យ៉ាក្កូហ្គារ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ «អ្នកណាសូត្រសូរ្យវិញ្ញាណ [៧៥:១] ទេ អញសូមសូត្រ (សូរ្យវិញ្ញាណ អាល់-គីយ៉ាម៉ាសុំ) អល់ឡោះហ្គ័រនឹងឲ្យអ្នកនោះរស់ឡើងវិញជាមួយវិញ្ញាណលុយឡោះហ្គ័រ^{عليه وآله} ពីក្នុងផ្នូរ ដោយមានមុខស្អាត ព្រះអង្គ^{عز وجل} ឲ្យដំណឹងល្អដល់អ្នកនោះ អ្នកនោះនឹងញញឹមលុះឆ្លងស្ពាននិងផ្លូវ ជញ្ជីង ។» (ثواب الأعمال: 121)

وَ مِنْ (خَوَاصِّ الْقُرْآنِ): زُوِيَ عَنِ النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) أَنَّهُ قَالَ: «مَنْ قَرَأَ هَذِهِ السُّورَةَ شَهِدَتْ لَهُ أَنَا وَ جِبْرِئِيلُ يَوْمَ الْقِيَامَةِ أَنَّهُ كَانَ مُوقِنًا يَوْمَ الْقِيَامَةِ، وَ خَرَجَ مِنْ قَبْرِهِ وَ وَجْهُهُ مُسْفِرٌ عَنْ وَجْهِهِ الْحَلِائِقِ، يَسْعَى نُورُهُ بَيْنَ يَدَيْهِ، وَ إِذْمَانٌ قِرَاءَتَهَا يَجْلِبُ الرِّزْقُ وَ الصِّيَانَةُ وَ يُحِبُّبُ إِلَى النَّاسِ». (خَوَاصِّ الْقُرْآنِ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٣ الحديث: ٩٩ / ١١٢٢٣/)**

ដកស្រង់ពីក្នុងសាត្រាខ័រ៉ាស្ទ អាល់-គូរអាន គេបានថ្លែងថាព្រះសាស្តា^{عليه وآله} មានព្រះវចនៈថា៖ "អ្នកណា សូត្រសូរ្យវិញ្ញាណនេះ ខ្ញុំ^{عليه وآله} និងយ៉ូបវ៉ែអ៊ុល^{عليه وآله} នឹងធ្វើសាក្សីឲ្យអ្នកនោះថ្ងៃជំនុំជម្រះថាអ្នកនោះជឿជាក់ ចំពោះថ្ងៃគីយ៉ាម៉ាសុំ ។ អ្នកនោះនឹងចេញពីក្នុងផ្នូរដោយមានមុខស្អាតលោកឯទៀត ជះពន្លឺ ទៅខាងមុខ ។ សូត្រសូរ្យវិញ្ញាណនេះជាទម្លាប់នាំមកនូវគ្រឿងទ្រទ្រង់ជីវិត ហើយធ្វើឲ្យមនុស្សស្រឡាញ់ ។" (البرهان في تفسير القرآن 11233)

وَ قَالَ الصَّادِقُ (عَلَيْهِ السَّلَامُ): «قِرَاءَتُهَا تُحْشِعُ وَ تَجْلِبُ الْعَفَافَ وَ الصِّيَانَةَ، وَ مَنْ قَرَأَهَا لَمْ يَخَفْ مِنْ سُلْطَانٍ، وَ حُفِظَ فِي لَيْلِهِ- إِذَا قَرَأَهَا- وَ نَهَارِهِ بِإِذْنِ اللَّهِ تَعَالَى». (البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٣ الحديث: ٩٩ / ١١٢٢٥/)**

អាល់-ស្វ័ឡីត្យូ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ មានវចនៈថា៖ "សូត្រសូត្រោះត្រូវនេះធ្វើឲ្យដាក់ខ្លួន ធ្វើឲ្យរក្សាសេចក្តីបរិសុទ្ធនិងនាំមក
នូវគ្រឿងទ្រទ្រង់ជីវិត ។ អ្នកណាសូត្រសូត្រោះត្រូវនេះ អ្នកនោះនឹងមិនខ្លាចអាជ្ញាធរណាឡើយ ។ អ្នកណា
សូត្រសូត្រោះត្រូវនេះ គេនឹងការពារអ្នកនោះក្នុងពេលយប់និងថ្ងៃ អាស្រ័យការអនុញ្ញាតរបស់អល់ឡោះហ្ន៎
عَلَيْهِ" (11225 ហ្គាឡីស្ទ៍ 11225) 1" وَعَلَى

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ដោយនូវព្រះនាមអល់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។

لَا أَفْسِمُ بِيَوْمِ الْقِيَامَةِ ﴿١﴾

១. ទេ អញសូមស្បថចំពោះថ្ងៃរស់ពីស្លាប់វិញ !

وَلَا أَفْسِمُ بِالنَّفْسِ اللّوَامَةِ ﴿٢﴾

២. ទេ អញសូមស្បថចំពោះព្រលឹងដែលស្តីបន្ទោសខ្លួនឯង !

أَيَحْسَبُ الْإِنْسَانُ أَنْ تَجْمَعَ عِظَامَهُ ﴿٣﴾

៣. មនុស្សគិតថាយើងនឹងមិនប្រមូលឆ្អឹងគេទេ ?

بَلَىٰ قَدَرِينَ عَلَىٰ أَنْ نُسَوِيَ بَنَانَهُ ﴿٤﴾

៤. មែន ! យើងមានអំណាចធ្វើឲ្យកំណាត់ឆ្អឹងចុងម្រាមដៃគេដូចដើមបាន ។

بَلْ يُرِيدُ الْإِنْسَانُ لِيَفْجُرَ أَمَامَهُ ﴿٥﴾

៥. តែមនុស្សមានបំណងសាងបាបនៅពីមុខគេ ។

អធិប្បាយអាយ៉ាស៊ូ ១-៥

شَرَفُ الدِّينِ النَّجْفِيُّ: عَنْ مُحَمَّدِ بْنِ خَالِدِ الْبَرْقِيِّ، عَنْ خَلْفِ بْنِ حَمَّادٍ، عَنِ الْخَلْفِيِّ، قَالَ: سَمِعْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) يَقْرَأُ: «بَلْ يُرِيدُ الْإِنْسَانُ لِيَفْجُرَ أَمَامَهُ» (تأويل الآيات : الجزء ٢ الصفحة ٧٣٩ الحديث ١ ، البرهان في تفسير القرآن: الجزء ٥ صفحات: ٥٣٤ الحديث: ٩٩ / ١١٢٢٧)**

អាល់-ហ្គាឡាប៊ីបានថ្លែងថាខ្ញុំបានឮអាចូ អាប់ខុលឡោះហ្ន៎ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ សូត្រថា [៧៥:៥] តែមនុស្សមាន
បំណងសាងបាបនៅពីមុខគេ ពោលគឺ ប្រកែកជំទាស់ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ (ព្រះសន្តតិមុហ្ន៎ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ) ។"
(1 / 739 : 2) (تأويل الآيات)

قَالَ: وَ قَالَ بَعْضُ أَصْحَابِنَا عَنْهُمْ (عَلَيْهِمُ السَّلَامُ): «أَنَّ قَوْلَ اللَّهِ عَزَّ وَ جَلَّ: "بَلْ يُرِيدُ الْإِنْسَانُ لِيَفْجُرَ أَمَامَهُ" قَالَ: [بَلْ] يُرِيدُ أَنْ يَفْجُرَ أَمِيرَ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، بِمَعْنَى يَكِيدُهُ». (تأويل الآيات : الجزء ٢ الصفحة ٧٣٩ الحديث ٢ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٤ الحديث: ٩٩ / ١١٢٢٨)**

បក្សពួកយើងម្នាក់បានថ្លែងតមកព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ (គឺអ៊ីម៉ា صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ) ដែលមានវចនៈថា៖ "ព្រះបន្ទូលអស់ឡោះហ្ន៎ وَعَلَى [៧៥:៥] តែមនុស្សមានបំណងសាងបាបនៅពីមុខគេ គេមានបំណងបំផ្លាញអាមីរុល-មុមីនីន صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ដើម្បីរៀបផែនការអាក្រក់ប្រឆាំងព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ។" (تأويل الآيات 2: 739 / 2)

يَسْأَلُ أَيَّانَ يَوْمِ الْقِيَامَةِ ﴿٦﴾

៦. គេសួរថា៖ "កាលណាទៅថ្ងៃរស់ពីស្លាប់វិញនោះ ?"

فَإِذَا بَرِقَ الْبَصْرُ ﴿٧﴾

៧. ពេលដែលភ្នែកនឹងភ័ន្ត ។

وَحَسَفَ الْقَمَرُ ﴿٨﴾

៨. ដួងចន្ទនឹងត្រូវបាំង [គ្មានពន្លឺ]

وَجُمِعَ الشَّمْسُ وَالْقَمَرُ ﴿٩﴾

៩. ដួងអាទិត្យនិងដួងចន្ទត្រូវប្រជុំគ្នា

يَقُولُ الْإِنْسَانُ يَوْمَئِذٍ أَيْنَ الْمَفَرُّ ﴿١٠﴾

១០. មនុស្សនឹងថាក្នុងថ្ងៃនោះ៖ "តើរត់គេចទៅទីណា ?"

كَلَّا لَا وَزَرَ ﴿١١﴾

១១. ទេ ! ពុំមានទីជ្រកកោនទេ

إِلَىٰ رَبِّكَ يَوْمَئِذٍ الْمُسْتَقَرُّ ﴿١٢﴾

១២. ថ្ងៃនោះ កន្លែងបិតថេរនៅឯព្រះម្ចាស់អ្នក ។

يُنَبِّئُوا الْإِنْسَانَ يَوْمَئِذٍ بِمَا قَدَّمَ وَأَخَّرَ ﴿١٣﴾

១៣. ថ្ងៃនោះគេនឹងប្រាប់ឲ្យមនុស្សដឹងអ្វីដែលខ្លួនបានធ្វើហើយនិងអ្វីដែលខ្លួនបានទុកចោល ។

بَلِ الْإِنْسَانُ عَلَىٰ نَفْسِهِ بَصِيرَةٌ ﴿١٤﴾

១៤. តែមនុស្សជាសាក្សីប្រឆាំងនឹងខ្លួនឯង ។

وَلَوْ أَلْقَىٰ مَعَاذِيرَهُ ﴿١٥﴾

១៥. ទោះបីគេឆ្លើយដោះសារក៏ដោយ ។

អធិប្បាយអាយ៉ាសុំ ៦-១៥

علي بن إبراهيم: قوله تعالى: يَسْئَلُ أَيَّانَ يَوْمُ الْقِيَامَةِ أَي مَتَى يَكُونُ؟ فقال الله: فَإِذَا بَرَقَ الْبَصْرُ، قال: يبرق البصر، فلا يقدر أن يطرف، قوله: كَلَّا لَا وَزَرَ أَي لَا مَلْجَأَ، قوله تعالى: يُنَبِّئُوا الْإِنْسَانَ يَوْمَئِذٍ بِمَا قَدَّمَ وَ أَخَّرَ قال: يخبر بما قدم و أخر. (تفسير القمي : الجزء ٢ الصفحة ٣٩٦ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٥ الحديث: ٩٩/ ١١٢٢٩)**

អាលី បឺន អ៊ីបន់ហ៊ីម (នៅក្នុងតាហ្វៀស្យែត្យូមី) បានថ្លែងថា ព្រះបន្ទូលអស់ឡោះហ្ន៎ ^{تعالى} [៧៥:៦] គេសួរថា៖ "កាលណាទៅថ្ងៃរស់ពីស្លាប់វិញនោះ?" ពោលគឺពេលណាទៅវានឹងកើតឡើង? ដូច្នោះអស់ឡោះហ្ន៎ ^{عليه} មានព្រះបន្ទូលថា [៧៥:៧] ពេលដែលភ្នែកនឹងភ័ន្ត ។ ព្រះអង្គ ^{صلوات الله عليه} (គឺអ៊ីម៉ា ^{عليه}) មានវចនៈថា៖ "អ្នកនោះមិនអាចប្រិចភ្នែកបានទេ ។" ព្រះបន្ទូលព្រះអង្គ ^{وعنه} [៧៥:១១] ទេ! ពុំមានទីជ្រកកោនទេ ។ ពោលគឺគ្មានជម្រកទេ ។ ព្រះបន្ទូលអស់ឡោះហ្ន៎ ^{تعالى} [៧៥:១៣] ថ្ងៃនោះគេនឹងប្រាប់ឲ្យមនុស្សដឹងអ្វីដែលខ្លួនបានធ្វើហើយនិងអ្វីដែលខ្លួនបានទុកចោល ។ ព្រះអង្គ ^{صلوات الله عليه} (គឺអ៊ីម៉ា ^{عليه}) មានវចនៈថា៖ "ប្រាប់អ្នកនោះឲ្យដឹងអំពីអ្វីដែលខ្លួនបានប្រព្រឹត្តរួចមុនហើយនិងអ្វីដែលគេផ្អាកទុក ។" (تفسير القمي 2: 396)

في كتاب العيبة لشيخ الطائفة قدس سره بإسناده إلى علي بن مهزيار حديث طويل يذكُر فيه دُخُولَهُ عَلَى الْقَائِمِ عَلَيْهِ السَّلَامُ وَ سُؤَالَهُ إِيَّاهُ. وَ فِيهِ: فَقُلْتُ يَا سَيِّدِي مَتَى يَكُونُ هَذَا الْأَمْرُ؟ فَقَالَ: إِذَا حِيلَ بَيْنَكُمْ وَ بَيْنَ سَبِيلِ الْكَعْبَةِ وَ اجْتَمَعَ الشَّمْسُ وَ الْقَمَرُ، وَ اسْتَدَارَ بَيْنَ الْكَوَاكِبِ وَ النُّجُومِ - فَقُلْتُ: مَتَى يَا ابْنَ رَسُولِ اللَّهِ؟ فَقَالَ لِي: فِي سَنَةِ كَذَا وَ كَذَا تُخْرَجُ دَابَّةٌ مِنَ الْأَرْضِ مِنْ بَيْنِ الصَّفَا وَ الْمَرْوَةِ، مَعَهُ عَصَى مُوسَى وَ خَاتَمُ سُلَيْمَانَ يَسُوقُ النَّاسَ إِلَى الْمَحْشَرِ. (تفسير نور الثقلين : الجزء ٥ الصفحة ٤٦١)

នៅក្នុងសាត្រាអាល់-កុយ័បាសុំរបស់ស្រីខ័អាល់-គីអ៊ីហ្វាសុំ យោលតាមបណ្តាញព័ត៌មានលោកដែលឡើងទៅដល់អាលី បឺន ម៉ាសុំស្តីយ៉ាវ នៅក្នុងហ្វាខ្លីស្ទ្យវែងមួយដែលលោកថ្លែងថា គេបានមករក អាល់-ក្តីអ៊ីម ^{صلوات الله عليه} បានសួរព្រះអង្គ ^{عليه} សំណួរនីមួយៗថា៖ "ព្រះរាជប្រមុខទូលបង្គំអើយ! ពេលណាទៅរឿងនេះនឹងកើតឡើង?" ព្រះអង្គ ^{صلوات الله عليه} មានវចនៈថា៖ "ពេលមានការបោកប្រាស់នៅរវាងអស់លោកនិងផ្លូវកាត់បាសុំ ពេលថ្ងៃនិងខែប្រជុំគ្នា ផែនពិភពនិងផ្កាយនឹងវិលដោយសារទាំងពីរនេះ ។" ខ្ញុំបានសួរថា៖ "កាលណាទៅបុត្រ ^{صلوات الله عليه} រស្មីលុលឡោះហ្ន៎ ^{عليه} អើយ?" ព្រះអង្គ ^{صلوات الله عليه} មានវចនៈថា៖ "នៅក្នុងឆ្នាំនេះមួយចរកលើផែនដី (គឺអ្នកដើរលើផែនដី ^{الأرض} ^{فيها}) នឹងលេចឡើងនៅរវាងអាល់-ស្ត្យូហ្វា និង អាល់-ម៉ារវ៉ាសុំ ដំបងរាជ្យរបស់មូសា ^{عليه} នៅព្រះអង្គ ^{صلوات الله عليه} ព្រមទាំងចិញ្ចៀនរបស់ស្វីឡែម៉ាន ^{عليه} ដឹកនាំប្រជារាស្ត្រទៅកាន់វាលរស់ពីស្លាប់ ។" (تفسير نور الثقلين ٧٥ ٢ ١٤)

مُحَمَّدُ بْنُ يَعْقُوبَ: عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنْ عَلِيِّ بْنِ الْحَكَمِ، عَنْ عَمْرِو بْنِ يَزِيدَ، قَالَ: إِنِّي لَأَتَعَشَّى عِنْدَ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، إِذْ تَلَا هَذِهِ الْآيَةَ "بَلِ الْإِنْسَانُ عَلَى نَفْسِهِ بَصِيرَةٌ * وَ لَوْ أَلْقَى مَعَاذِيرَهُ" : «يَا أَبَا حَنْصَلٍ، مَا يَصْنَعُ الْإِنْسَانُ أَنْ يَتَقَرَّبَ إِلَى اللَّهِ عَزَّ وَ جَلَّ بِخِلَافِ مَا يَعْلَمُ اللَّهُ تَعَالَى؟ إِنَّ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) كَانَ يَقُولُ: مَنْ أَسْرَّ سِرِّيَّهٖ رَدَّاهُ اللَّهُ رِدَاءَهَا، إِنْ خَيْرًا فَحَيْرًا، وَ إِنْ شَرًّا فَشَرًّا». (الكافي : الجزء ٢ الصفحة ٢٢٣ الحديث ٦ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٥ الحديث: ٩٩ / ١١٢٣١)**

[...] អ្នកម្នាក់ ប្រាប់ យ៉ាស៊ីដ្យូបាន ថា ខ្ញុំបាន ទទួល ទាន អាហារ ជុំជាមួយ អាចូ អាប់ ខុល ឡោះ ហ្ន៎ ^{صلوات الله عليه والسلام} កាល ព្រះ អង្គ ^{صلوات الله عليه والسلام} បាន សូត្រ អាយ៉ាសុំ នេះ : [៧៥:១៤] តែ មនុស្ស ជា សាក្យី ប្រឆាំង ខ្លួន ឯង ។ [៧៥:១៥] ទោះ បី គេ ឆ្លើយ ដោះសារ ក៏ ដោយ ។ "អាចូ ហ្ន៎ ហ្ន៎ អើយ ! ហេតុ អ្វី មិន ស្មន្យ និយាយ ដោះសារ ផ្ទុយ នៅ ពី មុខ អ្នក ដទៃ ថ្វី ដ្បិត អស់ ឡោះ ហ្ន៎ ^{عز وجل} ស្គាល់ អ្នក នោះ ? រឺ ស្វីលុល ឡោះ ហ្ន៎ ^{صلوات الله عليه والسلام} តែ ងតែ មាន ព្រះ វចនៈ ថា : "អ្នក ណា មាន បំណង សម្ងាត់ អស់ ឡោះ ហ្ន៎ ^{عز وجل} នឹង បិទ បាំង អ្នក នេះ ដោយ សំពត់ មួយ ដូច នោះ ដែរ ។ បើ វា ជា បំណង ល្អ សំពត់ បាំង នោះ ល្អ ។ បើ វា ជា បំណង អាក្រក់ សំពត់ បាំង នោះ អាក្រក់ ។" (الكافي 2: 6 / 223)

وَ عَنْهُ: عَنْ أَبِي عَلِيٍّ الْأَشْعَرِيِّ، عَنْ مُحَمَّدِ بْنِ عَبْدِ الْجُبَّارِ، عَنْ صَفْوَانَ، عَنْ فَضْلِ أَبِي الْعَبَّاسِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «مَا يَصْنَعُ أَحَدُكُمْ أَنْ يُظْهِرَ حَسَنًا وَ يُسِرَّ سَيِّئًا؟ أَلَيْسَ يَرْجِعُ إِلَى نَفْسِهِ فَيَعْلَمُ أَنَّ ذَلِكَ لَيْسَ كَذَلِكَ؟ وَ اللَّهُ عَزَّ وَ جَلَّ يَقُولُ: "بَلِ الْإِنْسَانُ عَلَى نَفْسِهِ بَصِيرَةٌ" إِنَّ السَّرِيَّةَ إِذَا صَحَّتْ قَوَيْتِ الْعَلَانِيَةَ».

អាចូ អាប់ ខុល ឡោះ ហ្ន៎ ^{صلوات الله عليه والسلام} មាន វចនៈ ថា : "ហេតុ អ្វី ទៅ បាន ជា អ្នក ណា ម្នាក់ ក្នុង ចំណោម អស់ លោក ហាក់ ដូច ជា ចូល ចិត្ត អំពី អាក្រក់ ម៉្លេះ ? គេ មិន មើល មក លើ ខ្លួន ឯង ទេ ឬ គេ នឹង ដឹង ថា វា មិន មែន បែប ហ្នឹង ទេ ? អស់ ឡោះ ហ្ន៎ ^{عز وجل} មាន ព្រះ បន្ទូល ថា [៧៥:១៤] តែ មនុស្ស ជា សាក្យី ប្រឆាំង ខ្លួន ឯង ។ [៧៥:១៥] ទោះ បី គេ ឆ្លើយ ដោះសារ ក៏ ដោយ ។ បើ សម្បជញ្ញៈ គេ ត្រឹម ត្រូវ វា នឹង ធ្វើ ឲ្យ (ទង្វើ ល្អ) រឹង ប៉ឹង យ៉ាង ច្បាស់ ក្រឡែ ត ។" (الكافي 2: 11 / 223)

ابن طاووس (رحمه الله) في كتاب " اليقين في تسمية علي عليه السلام أمير المؤمنين " باسناد متصل بأبي جعفر عليه السلام قال: لما نزلت هذه الآية بلَّ يُرِيدُ الْإِنْسَانُ لِيَفْجُرَ أَمَامَهُ دَخَلَ أَبُو بَكْرٍ عَلَى النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَآلِهِ فَقَالَ (له) : سلم على علي بامرأة المؤمنين. فقال: من الله ومن رسوله ؟ فقال صلى الله عليه وآله: من الله ومن رسوله.

អ៊ីបន ត្រីវុស បាន តំណាល ថា នៅ ក្នុង សាត្រា អាល់-យ៉ាគីន ហ្ន៎ តាសមីយ៉ាសុំ អុលី អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} យោល តាម បណ្តាញ ព័ត៌មាន ដែល ឡើង ទៅ ដល់ អាចូ យ៉ាកុំ ហ្ន៎ ដែល មាន វចនៈ ថា : "កាល អាយ៉ាសុំ នេះ : [៧៥:៥] តែ មនុស្ស មាន បំណង សាង បាប នៅ ពី មុខ គេ ត្រូវ បើក ឲ្យ ដឹង អាចូ បាការ បាន មក រក រឺ ស្វីលុល ឡោះ ហ្ន៎ ^{عز وجل} ។ ព្រះ អង្គ ^{صلوات الله عليه والسلام} បាន ប្រាប់ គាត់ ថា : "ចូរ លោក គំនាប់ អុលី ^{صلوات الله عليه والسلام} ជា អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ទៅ ។" គាត់ បាន ថា : "[តើ នេះ ជា បញ្ហា] មក ពី អស់ ឡោះ ហ្ន៎ ^{عز وجل} និង មក ពី ព្រះ សាសនៈ ទូត ^{صلوات الله عليه والسلام} ព្រះ អង្គ ^{عز وجل} ឬ ?" ព្រះ អង្គ ^{صلوات الله عليه والسلام} មាន ព្រះ វចនៈ ថា : "មក ពី អស់ ឡោះ ហ្ន៎ ^{عز وجل} និង មក ពី ព្រះ សាសនៈ ទូត ^{صلوات الله عليه والسلام} ព្រះ អង្គ ^{عز وجل} ។"

(ثم دخل عمر، فقال: سلم على علي بامرأة المؤمنين. فقال: من الله ومن رسوله ؟ فقال صلى الله عليه وآله: من الله ومن رسوله.

បន្ទាប់មក អ៊ីម៉ាបានមក ។ ព្រះអង្គ صلوات الله عليه والسلام មានព្រះវចនៈថា៖ "ចូរលោកគំនាប់អូលី صلوات الله عليه والسلام ជាអាមីរុល-មុមីនីន صلوات الله عليه والسلام ទៅ ។" គាត់បានថា៖ "[តើនេះជាបញ្ហា]មកពីអល់ឡោះហ្ន៎ عَزَّ وَجَلَّ និងមកពីព្រះសាសនៈទូត صلوات الله عليه وآله ព្រះអង្គ عَزَّ وَجَلَّ ឬ?" ព្រះអង្គ صلوات الله عليه وآله មានព្រះវចនៈថា៖ "មកពីអល់ឡោះហ្ន៎ عَزَّ وَجَلَّ និងមកពីព្រះសាសនៈទូត صلوات الله عليه وآله ព្រះអង្គ عَزَّ وَجَلَّ ។"

قال: ثم نزلت يُنبأُ الإنسانُ يومئذٍ بما قَدَّمَ وَأَخَّرَ قال: ما قدم مما أمر به، وما أخر مما لم يفعله لما أمر به من السلام على علي عليه السلام بامرة المؤمنين. (تأويل الآيات : الجزء ٢ الصفحة ٧٣٩)

ព្រះអង្គ صلوات الله عليه والسلام (គឺអាចិ យ៉ាក្នុងប្រាសាទ صلوات الله عليه والسلام) មានវចនៈថា៖ "បន្ទាប់មក អាយ៉ាស៊ូ [៧៥:១៣] ថ្ងៃនោះគេនឹងប្រាប់ឲ្យមនុស្សដឹងអ្វីដែលខ្លួនបានធ្វើហើយនិងអ្វីដែលខ្លួនបានទុកចោល ត្រូវបើកឲ្យដឹង ។ ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "គឺអ្វីដែលបុគ្គលបានធ្វើហើយពេលគេបញ្ជាឲ្យបុគ្គលនោះធ្វើ និងអ្វីដែលបុគ្គលមិនធ្វើពេលគេបញ្ជាឲ្យបុគ្គលនោះធ្វើ គឺមិនព្រមគំនាប់អូលី صلوات الله عليه والسلام ជាអាមីរុល-មុមីនីន صلوات الله عليه والسلام ទេ ។"

(تأويل الآيات الظاهرة) វគ្គ ៧៥ ប្រាសាទ ៣

بِ الْكَافِي عَلِيُّ بْنُ مُحَمَّدٍ عَنْ عَبْدِ اللَّهِ بْنِ إِسْحَاقَ عَنِ الْحَسَنِ بْنِ عَلِيٍّ ابْنِ سُلَيْمَانَ عَنْ مُحَمَّدِ بْنِ عِمْرَانَ عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: أَبِي أَمِيرُ الْمُؤْمِنِينَ عَلَيْهِ السَّلَامُ وَهُوَ جَالِسٌ بِالْكَوْفَةِ بِقَوْمٍ وَجَدُوهُمْ يَأْكُلُونَ بِالنَّهَارِ فِي شَهْرِ رَمَضَانَ، فَقَالَ لَهُمْ أَمِيرُ الْمُؤْمِنِينَ عَلَيْهِ السَّلَامُ أَكَلْتُمْ وَ أَنْتُمْ مُفْطِرُونَ؟ قَالُوا: نَعَمْ، قَالَ: يَهُودُ أَنْتُمْ؟ قَالُوا: لَا، قَالَ: فَنَصَارَى؟ قَالُوا: لَا، قَالَ: فَعَلَى أَيِّ شَيْءٍ مِنْ هَذِهِ الْأَدْيَانِ مُخَالِفِينَ لِلْإِسْلَامِ؟ قَالُوا: بَلْ مُسْلِمُونَ قَالَ: فَسَقَرْنَا أَنْتُمْ؟ قَالُوا لَا قَالَ: فَيَكُمُ عِلَّةٌ اسْتَوْجَبْتُمُ الْإِفْطَارَ لَا نَشْعُرُ بِهَا فَإِنَّكُمْ أَبْصَرُوا بِأَنْفُسِكُمْ لِأَنَّ اللَّهَ تَعَالَى يَقُولُ: «بَلِ الْإِنْسَانُ عَلَى نَفْسِهِ بَصِيرَةٌ» قَالُوا: بَلْ أَصْبَحْنَا مَا بِنَا عِلَّةٌ، وَ الْحَدِيثُ طَوِيلٌ أَخَذْنَا مِنْهُ مَوْضِعَ الْحَاجَةِ . (تفسير نور الثقلين : الجزء ٥ الصفحة ٤٦٢)

[...] អាចិ អាប់ខ្នុរឡោះហ្ន៎ صلوات الله عليه والسلام មានវចនៈថា៖ "អាមីរុល-មុមីនីន صلوات الله عليه والسلام បានជួបមនុស្សមួយក្រុមនៅឯអាល់-គីយ៉ាស៊ូ កំពុងអង្គុយបរិភោគក្នុងខែរ៉ម៉ាដ្យាន ។ អាមីរុល-មុមីនីន صلوات الله عليه والسلام ក៏បានសួរពួកគេថា៖ "អស់លោកហូប អស់លោកបានដាច់ត្រណាមហើយឬ?" ពួកគេបានថា៖ "មែនហើយ ។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "អស់លោកយ៉ាហ្ន៎ខ្លីឬ?" ពួកគេបានថា៖ "ទេ ។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "ត្រីស្ត?" ពួកគេបានថា៖ "ទេ ។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "អស់លោកមានហេតុផលអ្វីមកពីសាសនា មកប្រឆាំងអ៊ីស្លាមនោះ?" ពួកគេបានថា៖ "យើងជាមុស្លីមទេតើ ។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "អស់លោកជាអ្នកដំណើរឬ?" ពួកគេបានថា៖ "ទេ ។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "អស់លោកមានហេតុផលអ្វីដើម្បីផ្តាច់ត្រណាមដោយដឹងច្បាស់ អស់លោកជាសាក្សីប្រឆាំងខ្លួនឯង ព្រោះអល់ឡោះហ្ន៎ عَزَّ وَجَلَّ មានព្រះបន្ទូលថា [៧៥:១៤] តែមនុស្សជាសាក្សីប្រឆាំងខ្លួនឯង ។" ពួកគេបានថា៖ "យើងមិនមានហេតុផលទេ ព្រឹកនេះ ។" ប្រាសាទវែងណាស់ យើងគ្រាន់តែលើកយកមកអធិប្បាយតែរឿងចាំបាច់ប៉ុណ្ណោះ ។"

(تفسير نور الثقلين) វគ្គ ៧៥ ប្រាសាទ ១០

لَا تُحْرِكْ بِهِ لِسَانَكَ لِتَعْجَلَ بِهِ ۚ ﴿١٦﴾

១៦. ចូរអ្នកកុំរលាស់អណ្តាតដើម្បីបង្ខំវា ។

إِنَّ عَلَيْنَا جَمْعَهُ وَقُرْآنَهُ ﴿١٧﴾

១៧. ការពិត ការប្រមូលផ្តុំនិងការសូត្រវា (គួរអាន) នៅលើយើង ។

فَإِذَا قَرَأْتَهُ فَاتَّبِعْ قُرْآنَهُ ﴿١٨﴾

១៨. កាលណាយើងបានសូត្រវាហើយ (គួរអាន) កាលនោះចូរអ្នកផ្ទៀងតាមការសូត្រវា ។

ثُمَّ إِنَّ عَلَيْنَا بَيَانَهُ ﴿١٩﴾

១៩. បន្ទាប់មក ការអធិប្បាយបំភ្លឺវា (គួរអាន) នៅលើយើង ។

كَلَّا بَلْ تُحِبُّونَ الْعَاجِلَةَ ﴿٢٠﴾

២០. ទេ តែពួកអ្នកស្រឡាញ់[ជីវិត]បច្ចុប្បន្ននេះ

وَتَذُرُونَ الْآخِرَةَ ﴿٢١﴾

២១. ពួកអ្នកចោលលោកមុខ ។

وَجُوهٌ يَوْمَئِذٍ نَّاصِرَةٌ ﴿٢٢﴾

២២. ថ្ងៃនោះនឹងមានរងមុខភ្លឺត្រចះ

إِلَىٰ رَبِّهَا نَاظِرَةٌ ﴿٢٣﴾

២៣. សម្លឹងមើលព្រះម្ចាស់ពួកគេ ។

អធិប្បាយអាយ៉ាស៊ូ ១៦-២៣

* عِدَّةٌ مِنْ أَصْحَابِنَا عَنْ سَهْلِ بْنِ زِيَادٍ عَنْ بَعْضِ أَصْحَابِنَا عَنْ عَلِيِّ بْنِ أَبِي حَمْزَةَ قَالَ: قَالَ أَبُو عَبْدِ اللَّهِ عَلَيْهِ السَّلَامُ: إِنَّ الْقُرْآنَ لَا يُفْرَأُ هَذَرَمَةً وَ لَكِنْ يُرْتَلُّ تَرْتِيلاً، فَإِذَا مَرَزْتَ بِآيَةٍ فِيهَا ذِكْرُ الْجَنَّةِ فَحَقِّفْ عِنْدَهَا؛ وَ إِسْأَلِ اللَّهَ عَزَّ وَ جَلَّ الْجَنَّةَ، وَ إِذَا مَرَزْتَ بِآيَةٍ فِيهَا ذِكْرُ النَّارِ فَحَقِّفْ عِنْدَهَا وَ تَعَوَّذْ بِاللَّهِ مِنَ النَّارِ. (تفسير نور الثقلين : الجزء ٥ الصفحة ٤٤٦)

* [...] អាច្ចី អាប្បឌុលឡោះហ្ន៎^{صلوات الله عليه} មានវចនៈថា៖ "ចូរកុំសូត្រគួរអានលឿន តែចូរសូត្រយឺតៗ ។ ពេលណាសូត្រអាយ៉ាស៊ូដល់កន្លែងណាមួយដែលចែងអំពីឋានសួគ៌ ពេលនោះចូរឈប់បន្តិច ហើយចូរសូមឋានសួគ៌ពីអល់ឡោះហ្ន៎^{عز وجل} ។ ពេលណាសូត្រអាយ៉ាស៊ូដល់កន្លែងណាមួយដែលចែងអំពីឋាននរក ពេលនោះចូរឈប់បន្តិចហើយស្វែងរកជម្រកពីអល់ឡោះហ្ន៎^{عز وجل} ឲ្យផុតពីភ្លើងនរក ។"

(تفسير نور الثقلين 73:4-6 ប្រា ខ្លីស្រី៨)

* مُحَمَّدٌ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ عَلِيِّ بْنِ مَعْبُدٍ، عَنْ وَاصِلِ بْنِ سُلَيْمَانَ، عَنْ عَبْدِ اللَّهِ بْنِ سُلَيْمَانَ، قَالَ: سَأَلْتُ

أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: "وَرَتَّلِ الْقُرْآنَ تَرْتِيلًا"، قَالَ: «قَالَ أَمِيرُ الْمُؤْمِنِينَ (صَلَوَاتُ اللَّهِ عَلَيْهِ): بَيْنَهُ تَبَيَانًا وَ لَا تَهْدُهُ هَذَ الشَّعْرُ، وَ لَا تَنْتَهَرُهُ نَثْرَ الرَّمْلِ، وَ لَكِنْ أَفْرَعُوا قُلُوبَكُمْ الْقَاسِيَةَ، وَ لَا يَكُنْ هُمْ أَحَدِكُمْ آخِرَ السُّورَةِ». (الكافي : الجزء ٢ الصفحة ٤٤٩ الحديث ١ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥١٧ الحديث: ٩٩ / ١١١٥٩)**

* [...] អាប់ខុលឡោះហ្នាំ ប៊ិន ស៊ូឡែម៉ាន បានថ្លែងថាខ្ញុំបានសួរអាថ្នី អាប់ខុលឡោះហ្នាំ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអាល់ឡោះហ្នាំ ^{وَعَنْ} [៧៣:៤] ចូរអ្នកសូត្រគួរអានឲ្យច្បាស់លាស់។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អារម្មណ៍-មុនីនីន ^{صلوات الله عليه والسلام} មានវចនៈថា៖ "ចូរថ្លែងឲ្យច្បាស់ៗ ចូរកុំកាត់គួរអាន (សូត្រល្បឿន) ដូចកំណាព្យ ចូរកុំ ពង្រាយគួរអានដូចគ្រាប់ខ្សាច់រាត់រាយ តែចូរបំពេញបេះដូងរឹងរបស់អស់លោក[ដោយគួរអាន]។ ចូរ អស់លោកកុំគិតតែប្រញាប់ដល់ទីបញ្ចប់របស់សូរ្យវិទ្យា៖ ត្រី" (1 / 449 : 2) (الكافي) 73:4-6

علي بن إبراهيم، قال: على آل محمد جمع القرآن وقراءته "فَإِذَا قَرَأْنَاهُ فَاتَّبِعْ قُرْآنَهُ"، قال: اتبعوا إذا ما قرءوه "تَمَّ إِنَّ عَلَيْنَا بَيَانَهُ" أَيْ تَفْسِيرُهُ. (تفسير القمّي : الجزء ٢ الصفحة ٣٩٧ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٦ الحديث: ٩٩ / ١١٢٣٧)**

អាលី ប៊ិន អ៊ីប្រាអ៊ីម (នៅក្នុងតារាងសៀវភៅ បានថ្លែងថា) មានប្រសាសន៍ថាការប្រមូលផ្តុំគួរអាននិងការសូត្រគួរអានជានាទីរបស់ព្រះរាជបុត្ររាជនគ្គ ^{عليه السلام} របស់មូហាំម៉ាដ្ឋ ^{عليه وآله} ។ [៧៥:១៨] កាលណាយើងបានសូត្រវាហើយ (គួរអាន) កាលនោះចូរអ្នកផ្ទៀងតាមការសូត្រវា។ ចូរតាមអ្វីដែលពួកគេ ^{عليه السلام} សូត្រ។ [៧៥:១៨] បន្ទាប់មក ការអធិប្បាយបំភ្លឺវា (គួរអាន) នៅលើយើង ពោលគឺបកស្រាយវា។ (تفسير القمّي : 2: 397)

مُحَمَّدُ بْنُ يَحْيَى عَنْ أَحْمَدَ بْنِ مُحَمَّدٍ عَنِ ابْنِ مَجْبُوبٍ عَنْ عَمْرِو بْنِ أَبِي الْمِقْدَامِ عَنْ جَابِرٍ قَالَ سَمِعْتُ أَبَا جَعْفَرٍ (عليه السلام) يَقُولُ مَا ادَّعَى أَحَدٌ مِنَ النَّاسِ أَنَّهُ جَمَعَ الْقُرْآنَ كُلَّهُ كَمَا أَنْزَلَ إِلَّا كَذَابٌ وَ مَا جَمَعَهُ وَ حَفِظَهُ كَمَا نَزَّلَهُ اللَّهُ تَعَالَى إِلَّا عَلِيُّ بْنُ أَبِي طَالِبٍ (عليه السلام) وَ الْأَيْمَةُ مِنْ بَعْدِهِ (عليهم السلام). (الكافي : الجزء ١ الصفحة ٢٢٨ الحديث ١)

[...] យ៉ាបៀវបានថ្លែងថាខ្ញុំបានសួរអាថ្នី យ៉ាកុំហ្វារ ^{عليه السلام} មានវចនៈថា៖ "ពុំមានប្រជារាស្ត្រណាម្នាក់អាចប្រកាសថាខ្លួនបានប្រមូលផ្តុំគួរអានទាំងមូលដូចគួរអានដែលត្រូវប្រទានចុះមកនោះទេ រៀបលែងតែអ្នកនោះនិយាយកុហក។ ពុំមានអ្នកណាបានប្រមូលគួរអាន ហើយបានថែរក្សាគួរអាននោះដូចអាល់ឡោះហ្នាំ ^{عليه السلام} បានដាក់គួរអាននោះចុះមកនោះទេ លើកលែងតែអាលី ^{صلوات الله عليه والسلام} ប៊ិន អាប៊ី គ្គីលីប ^{عليه السلام} និងបណ្តាព្រះសន្តមីម៉ា ^{عليه السلام} ក្រោយព្រះអង្គ ^{صلوات الله عليه والسلام} ។" (الكافي : 1 / 228 ឬ 602 ឬ 1 / 228) (الكافي)

الدَّبَلَمِيُّ، وَ أَبُو الْحَسَنِ مُحَمَّدُ بْنُ شَذَانَ، عَنْ زَيْدِ بْنِ ثَابِتٍ، قَالَ: قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): «إِنِّي تَارِكٌ فِيكُمْ التَّقْلِينَ: كِتَابَ اللَّهِ، وَ عَلِيٌّ بْنُ أَبِي طَالِبٍ، وَ عَلِيُّ أَفْضَلُ لَكُمْ مِنْ كِتَابِ اللَّهِ، لِأَنَّهُ مُتَرَجِّمٌ لَكُمْ عَنْ كِتَابِ اللَّهِ». (إرشاد القلوب : ٣٧٨ ، مائة منقبة: ١٦١ منقبة ٨٦)**

អាល់-ដៃឡាមី និង អាថ្នី អាល់-ហ្វាសាន់ មូហាំម៉ាដ្ឋ ប៊ិន ស្វាស្វាន ទទួលបានមកពី ស្វែដ្ឋី ប៊ិន ស្វាប៊ីត ដែលបានថ្លែងថាវិស្វលុលឡោះហ្នាំ ^{عليه وآله} មានព្រះវចនៈថា៖ "ខ្ញុំ ^{عليه وآله} ទុកឲ្យអស់លោកនូវវត្ថុសំខាន់បំផុតពីរ

ប្រការគឺ៖ ព្រះមហាគម្ពីររបស់អល់ឡោះហ្គ័រ និងអ្នកស្រឡាញ់ 1 អ្នកស្រឡាញ់ 2 ខ្ពស់
សម្រាប់អស់លោកជាងព្រះមហាគម្ពីររបស់អល់ឡោះហ្គ័រទៅទៀត ព្រោះអ្នកស្រឡាញ់ 2 ជាអ្នកអធិប្បាយ
ពន្យល់ព្រះមហាគម្ពីររបស់អល់ឡោះហ្គ័រសម្រាប់អស់លោក 1" (ارشاد القلوب: 378)

قَالَ: وَ قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: لَوْ أَنَّ النَّاسَ قَرَأُوا الْقُرْآنَ كَمَا أَنْزَلَ اللَّهُ عَزَّ وَ جَلَّ مَا اخْتَلَفَ اثْنَانِ. (تفسير نور الثقلين :
الجزء ٥ الصفحة ٧٢٦)

វិស្វលុលឡោះហ្គ័រមានព្រះវចនៈថា៖ "បើគេសូត្រគួរអានដូចគួរអានដែលអល់ឡោះហ្គ័របានបើកឲ្យ
ដឹងនោះ ទាំងពីរមិនខុសគ្នាទេ 1" (تفسير نور الثقلين / គ្រួសារ ៧២៦ ប្រាំខ្ចីស្រ្យ ១៥)

មើលសូរ្យវិទ្យា ១៩ អាយ៉ាស៊ូ ៥០ ផងដែលទាក់ទងនឹងព្រះនាមរបស់អ្នកស្រឡាញ់ 1

علي بن إبراهيم: كَلَّا بَلْ تُحِبُّونَ الْعَاجِلَةَ، قال: الدنيا الحاضرة وَ تَذَرُونَ الْآخِرَةَ قال: تدعون وُجُوهُ يَوْمَئِذٍ نَاصِرَةً أَي مَشْرُقَةً إِلَى رِيحَا
نَاطِرَةً، قال: ينظرون إلى وجه الله عز و جل، يعني إلى رحمة الله و نعمته. (تفسير القمي : الجزء ٢ الصفحة ٣٩٧ ، البرهان في
تفسير القرآن: الجزء: ٥ صفحات: ٥٣٧ الحديث: ٩٩ / ١١٢٣٩)**

អ្នកស្រឡាញ់ 1 មិន អ៊ីបរិហ៊ុម (នៅក្នុងតាហ្វ្យែរតូម្ពី បានផ្លែថា) [៧៥:២០] ទេ តែពួកអ្នកស្រឡាញ់
[ដីវិត]បច្ចុប្បន្ននេះ គឺលោកនេះ ។ [៧៥:២១] ពួកអ្នកចោលលោកមុខ ពោលគឺ មិនអើពើលោកមុខ ។
[៧៥:២២] ថ្ងៃនោះនឹងមានវង់មុខភ្លឺត្រចះ ពោលគឺចែងចាំង ។ [៧៥:២៣] សំឡឹងមើលព្រះម្ចាស់ពួក
គេ ពួកគេនឹងសម្លឹងមើលទៅព្រះភក្ត្រអល់ឡោះហ្គ័រ មានន័យថាផ្ដោតទៅលើព្រះមេត្តាធម៌របស់
អល់ឡោះហ្គ័រនិងព្រះការព្រួយបារម្ភទ័យព្រះអង្គ 1" (تفسير القمي 2: 397)

وَ عَنْهُ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ زِيَادٍ بْنُ جَعْفَرِ الْأَمْدَانِيِّ، قَالَ: حَدَّثَنَا عَلِيُّ بْنُ إِبْرَاهِيمَ بْنِ هَاشِمٍ، عَنْ أَبِيهِ إِبْرَاهِيمَ بْنِ هَاشِمٍ، عَنْ عَبْدِ
السَّلَامِ بْنِ صَالِحِ الْهَرَوِيِّ قَالَ: قُلْتُ لِعَلِيِّ بْنِ مُوسَى (عَلَيْهِمَا السَّلَامُ): يَا بَنَ رَسُولِ اللَّهِ، مَا تَقُولُ فِي الْحَدِيثِ الَّذِي يَرَوِيهِ أَهْلُ
الْحَدِيثِ: «إِنَّ الْمُؤْمِنِينَ يَزُورُونَ رَبَّهُمْ فِي مَنَازِلِهِمْ فِي الْجَنَّةِ»؟

[...] អ្នកខ្ពស់ សាឡាម មិន ស្ទើរលះហ្ន៎ អាល់-ហ្វារីបានផ្លែថាខ្ញុំបានទូលអាល់ មិន មូសា មូសា ថា៖
"បុត្រវិស្វលុលឡោះហ្គ័រអើយ ! តើព្រះអង្គយល់ឃើញយ៉ាងណាអំពីប្រាំខ្ចីស្រ្យដែលអ្នក
កត់ត្រាប្រាំខ្ចីស្រ្យបានធ្វើសេចក្តីរាយការណ៍ថា៖ "អ្នកមានសទ្ធាជ្រះថ្លានឹងបានជួបព្រះម្ចាស់ពួកគេនៅ
ឯជាន់ថ្នាក់ពួកគេក្នុងឋានសួគ៌" ?"

فَقَالَ (عَلَيْهِ السَّلَامُ): «يَا أَبَا الصَّلْتِ، إِنَّ اللَّهَ تَعَالَى فَضَّلَ نَبِيَّهُ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) عَلَى جَمِيعِ خَلْقِهِ مِنَ النَّبِيِّينَ وَ الْمَلَائِكَةِ، وَ جَعَلَ
طَاعَتَهُ طَاعَتَهُ، وَ مُبَايَعَتَهُ مُبَايَعَتَهُ، وَ زِيَارَتَهُ فِي الدُّنْيَا وَ الْآخِرَةِ زِيَارَتَهُ، فَقَالَ عَزَّ وَ جَلَّ: "مَنْ يُطِيعِ الرَّسُولَ فَقَدْ أَطَاعَ اللَّهَ"،

ព្រះអង្គមានវចនៈថា៖ "អាហ្វិ អាល់-ស្វល់ត៍អើយ ! អល់ឡោះហ្គ័របានតំឡើងយសស័ក្តិឲ្យព្រះ
សាស្តា និងព្រះអង្គលើសសព្វសត្វទៀត ក្នុងចំណោមព្រះសាស្តានិងក្នុងចំណោមទេវតា ព្រះ

អង្គុំបានឲ្យគោរពព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ ដូចគោរពព្រះអង្គ عَزَّ وَجَلَّ (អល់ឡោះហ្វ៊ូ عَزَّ وَجَلَّ) ផ្ទាល់ដែរ ឲ្យគោរពព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ ដូចតាមព្រះអង្គ عَزَّ وَجَلَّ (អល់ឡោះហ្វ៊ូ عَزَّ وَJ) ផ្ទាល់ដែរ ឲ្យគោរពបង្គំបង្គំព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ ក្នុងលោកនេះនិងលោកមុខ ដូចបានជួបព្រះអង្គ عَزَّ وَجَلَّ (អល់ឡោះហ្វ៊ូ عَزَّ وَJ) ផ្ទាល់ដែរ ។ ដូច្នេះអល់ឡោះហ្វ៊ូ عَزَّ وَJ មានព្រះបន្ទូលថា [៤:៨០] អ្នកណាគោរពតាមព្រះសាស្តា[របស់អល់ឡោះហ្វ៊ូ] អ្នកនោះគោរពតាមអល់ឡោះហ្វ៊ូ ។

وَقَالَ: "إِنَّ الَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ اللَّهَ يَدُ اللَّهِ فَوْقَ أَيْدِيهِمْ"، وَ قَالَ النَّبِيُّ (صَلَّى اللَّهُ عَلَيْهِ وَ آله): مَنْ زَارَنِي فِي حَيَاتِي أَوْ بَعْدَ مَوْتِي فَقَدْ زَارَ اللَّهَ تَعَالَى. وَ دَرَجَةُ النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَ آله) فِي الْجَنَّةِ أَرْفَعُ الدَّرَجَاتِ، فَمَنْ زَارَهُ فِي دَرَجَتِهِ فِي الْجَنَّةِ مِنْ مَنزِلِهِ فَقَدْ زَارَ اللَّهَ تَبَارَكَ وَ تَعَالَى.»

ហើយព្រះអង្គ عَزَّ وَJ មានព្រះបន្ទូលថា [៤៨:១០] ជនទាំងឡាយណាដែលស្បថថានឹងនៅក្រោមឱវាទអ្នក ជនទាំងនោះស្បថថានឹងនៅក្រោមឱវាទអល់ឡោះហ្វ៊ូ ។ ព្រះហត្ថអល់ឡោះហ្វ៊ូនៅលើដៃពួកគេ ។ ព្រះសាស្តា صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ មានព្រះវចនៈថា៖ "អ្នកណាមកជួប (រ) មកលេង ឬមកសួរសុខទុក្ខ) ខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ ក្នុងសម័យខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ ឬក្រោយទិវង្គតរបស់ខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ អ្នកនោះបានមកជួបអល់ឡោះហ្វ៊ូ عَزَّ وَJ ។" ជាន់ថ្នាក់របស់ព្រះសាស្តា صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ គឺជាន់ថ្នាក់ខ្ពស់បំផុត ។ ដូច្នេះអ្នកណាទៅជួបព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ ក្នុងជាន់ថ្នាក់ទាំងឡាយរបស់ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ ក្នុងឋានសួគ៌ អ្នកនោះបានទៅជួប (រ) អល់ឡោះហ្វ៊ូ عَزَّ وَJ ។

قَالَ: فَقُلْتُ لَهُ: يَا بَنَ رَسُولِ اللَّهِ، فَمَا مَعْنَى الْحَبْرِ الَّذِي رَوَاهُ أَنَّ ثَوَابَ لَا إِلَهَ إِلَّا اللَّهُ النَّظَرُ إِلَى وَجْهِ اللَّهِ تَعَالَى؟ فَقَالَ (عَلَيْهِ السَّلَامُ): «يَا أَبَا الصَّلْتِ، مَنْ وَصَفَ اللَّهَ تَعَالَى بِوَجْهِهِ كَأَلْوَجْهِهِ فَقَدْ كَفَرَ، وَ لَكِنَّ وَجْهَ اللَّهِ تَعَالَى أَنْبِيَآؤُهُ وَ رُسُلُهُ وَ حُجُجُهُ (صَلَوَاتُ اللَّهِ عَلَيْهِمْ)، هُمْ الَّذِينَ يَهْمُ يُتَوَجَّهُ إِلَى اللَّهِ عَزَّ وَ جَلَّ وَ إِلَى دِينِهِ وَ مَعْرِفَتِهِ،

ខ្ញុំបានទូលព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ថា៖ "រាជបុត្រវិស្វលុលឡោះហ្វ៊ូ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ អើយ ! អ្វីទៅអត្ថន័យរបស់ដំណឹង (ហ្វាឌីស្ត) ដែលបានធ្វើសេចក្តីរាយការណ៍ថា៖ "រង្វាន់របស់ "ពុំមានព្រះផ្សេងពីអល់ឡោះហ្វ៊ូ عَزَّ وَJ ឡើយ" គឺការមើលព្រះភក្ត្រអល់ឡោះហ្វ៊ូ عَزَّ وَJ ។" អាស៊ី صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "អាចូ អាល់-ស្វល់ត៍អើយ ! អ្នកពិពណ៌នារៀបរាប់អំពីអល់ឡោះហ្វ៊ូ عَزَّ وَJ ដោយថាព្រះអង្គ عَزَّ وَJ មានមុខដូចមុខនានាធម្មតា អ្នកនោះប្រមាថមើលងាយ (តូហ្វរ) ។ តែព្រះភក្ត្ររបស់អល់ឡោះហ្វ៊ូ عَزَّ وَJ គឺបណ្តាព្រះសាស្តា عَلَيْهِمُ السَّلَام (គឺណាប៊ី) របស់ព្រះអង្គ عَزَّ وَJ បណ្តាវិស្វលុល عَلَيْهِمُ السَّلَام របស់ព្រះអង្គ عَزَّ وَJ និងបណ្តាព្រះអាជ្ញាធរ عَلَيْهِمُ السَّلَام របស់ព្រះអង្គ عَزَّ وَJ ។ អាស្រ័យលើបុគ្គលទាំងនេះ عَلَيْهِمُ السَّلَام ឯងដែលលោកអាចយកចិត្តទុកដាក់ទៅលើអល់ឡោះហ្វ៊ូ عَزَّ وَJ ទៅលើព្រះសាសនាព្រះអង្គ عَزَّ وَJ និងការស្គាល់ព្រះអង្គ عَزَّ وَJ បាន ។

وَقَدْ قَالَ اللَّهُ تَعَالَى: "كُلُّ مَنْ عَلَيْهِ فَا نِ * وَ يَتَّقِي وَحْهُ رَبِّكَ ذُو الْجَلَالِ وَ الْإِكْرَامِ"، وَ قَالَ عَزَّ وَ جَلَّ: "كُلُّ شَيْءٍ هَالِكٌ إِلَّا وَجْهَهُ"، فَالْتَّظَرُ إِلَى أَنْبِيَآءِ اللَّهِ تَعَالَى وَ رُسُلِهِ وَ حُجُجِهِ (عَلَيْهِمُ السَّلَامُ) فِي دَرَجَاتِهِمْ ثَوَابٌ عَظِيمٌ لِلْمُؤْمِنِينَ يَوْمَ الْقِيَامَةِ، وَ قَدْ قَالَ النَّبِيُّ (صَلَّى اللَّهُ عَلَيْهِ وَ آله): مَنْ أَبْغَضَ أَهْلَ بَيْتِي وَ عَشْرَتِي لَمْ يَرِنِي وَ لَمْ أَرَهُ يَوْمَ الْقِيَامَةِ.

អល់ឡោះហ្វ៊ូ عَزَّ وَJ ខ្ពស់ មានព្រះបន្ទូលថា [៥៥:២៦] ទាំងអស់គ្នានៅលើវា (ផែនដី) រមែងស្លាប់សូន្យបង់ ។ [៥៥:២៧] គង់នៅតែព្រះភក្ត្រព្រះម្ចាស់អ្នក[មួយគត់]ទេ ព្រះដ៏ឧត្តុង្គឧត្តម ព្រះដ៏មានព្រះកិត្តិយស ។ ហើយអល់ឡោះហ្វ៊ូ عَزَّ وَJ មានព្រះបន្ទូលថា [២៨:៨៨] សព្វសារពើរមែងវិនាសលើកលែងតែ

ព្រះភិក្ខុព្រះអង្គ ។ ដូច្នោះការសម្លឹងមើលទៅព្រះសាស្តា صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ របស់អល់ឡោះហ្ន៎ ទៅបណ្តារស៊ូល عَلَيْهِمُ السَّلَام របស់អល់ឡោះហ្ន៎ وَجَلَّ وَعَزَّ និងទៅបណ្តាព្រះអាជ្ញាធរ عَلَيْهِمُ السَّلَام របស់អល់ឡោះហ្ន៎ وَجَلَّ وَعَزَّ នៅឯជាន់ថ្នាក់របស់អស់ព្រះអង្គ ទាំងនេះ عَلَيْهِمُ السَّلَام ជាដាច់ដំបូយសម្រាប់បណ្តាអ្នកមានសទ្ធាជ្រះថ្លានាថ្ងៃជំនុំជម្រះ ។ ព្រះសាស្តា صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ មាន ព្រះវចនៈថា៖ "អ្នកណាស្តាប់សមាធិកនៃក្រុមគ្រួសារខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ និងគ្រួសារខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ នឹងមិនបានឃើញខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ ជា ជាចំខាត ខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ នឹងមិនមើលមកអ្នកនោះទេនាថ្ងៃជំនុំជម្រះ ។"

وَ قَالَ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ : إِنَّ فِيكُمْ مَنْ لَا يَرَانِي بَعْدَ أَنْ يُفَارِقَنِي . يَا أَبَا الصَّلَاتِ ، إِنَّ اللَّهَ تَعَالَى لَا يُوصَفُ بِمَكَانٍ وَ لَا تُدْرِكُهُ الْأَبْصَارُ وَ الْأَوْهَامُ . (عميون أخبار الرضا (عليه السلام) : الجزء ١ الصفحة ١١٤ الحديث ٣ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٨ الحديث: ٩٩ / ١١٢٤١)**

ហើយព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ (រស៊ូលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ) មានព្រះវចនៈថា៖ "ក្នុងចំណោមអស់លោកនឹងមានអ្នកដែល នឹងមិនបានឃើញខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ ទេ ក្រោយពីបានបែកពីខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ ទៅ ។" អាហ្នូ អាល់-ស្វល់ត៍អីយ! ពិតណាស់ គេ មិនអាចពិពណ៌នារៀបរាប់អំពីអល់ឡោះហ្ន៎ وَجَلَّ وَعَزَّ បានទេ ដោយ[ថាព្រះអង្គ وَجَلَّ وَعَزَّ នៅ]ទីកន្លែងណាមួយ ហើយ ក៏មិនអាចប្រមើលមើលព្រះអង្គ وَجَلَّ وَعَزَّ បានទេដោយការមើលឃើញនិងដោយការស្រមៃ ។"

(يون أخبار الرضا (عليه السلام) 1: 114 / 3)

وَ عَنْهُ ، قَالَ : حَدَّثَنَا عَلِيُّ بْنُ أَحْمَدَ بْنِ مُحَمَّدِ بْنِ عِمْرَانَ الدَّقَاقِ (رَحِمَهُ اللَّهُ) ، قَالَ : حَدَّثَنَا مُحَمَّدُ بْنُ أَبِي عَبْدِ اللَّهِ الْكُوَيْبِيُّ ، قَالَ : حَدَّثَنَا مُوسَى بْنُ عِمْرَانَ النَّحْعِيُّ ، عَنِ الْحُسَيْنِ بْنِ يَزِيدَ النَّوْفَلِيِّ ، عَنْ عَلِيِّ بْنِ أَبِي حَمْزَةَ ، عَنْ أَبِي بَصِيرٍ ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) ، قَالَ : قُلْتُ لَهُ : أَحْبَبَنِي عَنِ اللَّهِ عَزَّ وَ جَلَّ ، هَلْ يَرَاهُ الْمُؤْمِنُونَ يَوْمَ الْقِيَامَةِ ؟ قَالَ : « نَعَمْ ، وَ قَدْ رَأَوْهُ قَبْلَ يَوْمِ الْقِيَامَةِ » . قُلْتُ : مَتَى ؟ قَالَ : « حِينَ قَالَ اللَّهُ لَهُمْ : "أَلَسْتُ بِرَبِّكُمْ فَأَلَوْا بَلَى" .

[...] អាហ្នូ បាស្មៀរ បានថ្លែងថាខ្ញុំបានទូលអាហ្នូ អាប់ខ្ពុលឡោះហ្ន៎ صَلَّوَاتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ ថា៖ "សូមព្រះអង្គ صَلَّوَاتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ អធិប្បាយ ឲ្យទូលបង្គំជ្រាបអំពីអល់ឡោះហ្ន៎ وَجَلَّ وَعَزَّ ។ តើអ្នកមានសទ្ធាជ្រះថ្លានឹងបានឃើញព្រះអង្គ وَجَلَّ وَعَزَّ ទេនាថ្ងៃជំនុំ ជម្រះ ?" ព្រះអង្គ صَلَّوَاتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ មានវចនៈថា៖ "នឹងបានឃើញព្រះអង្គ وَجَلَّ وَعَزَّ ហើយពួកគេបានឃើញព្រះអង្គ وَجَلَّ وَعَزَّ រួច ហើយ]មុនថ្ងៃជំនុំជម្រះនោះ ។" ខ្ញុំបានថា៖ "កាលណាទៅ ?" ព្រះអង្គ صَلَّوَاتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ មានវចនៈថា៖ "ត្រង់កន្លែង ដែលអល់ឡោះហ្ន៎ وَجَلَّ وَعَزَّ មានព្រះបន្ទូលថា [៧:១៧២] "អញមិនមែនព្រះម្ចាស់របស់ពួកអ្នកទេ ?" ពួកគេ បានទូលថា៖ "[ព្រះអង្គប្រាកដជាព្រះម្ចាស់របស់អស់ទូលព្រះបង្គំជាខ្ញុំពិតមែនក្រាបទូល អស់ទូលព្រះ បង្គំជាខ្ញុំសូមធ្វើសាក្សី ។"

ثُمَّ سَكَتَ سَاعَةً ، ثُمَّ قَالَ : « وَ إِنَّ الْمُؤْمِنِينَ لَيَرَوْنَهُ فِي الدُّنْيَا قَبْلَ يَوْمِ الْقِيَامَةِ ، أَلَسْتَ تَرَاهُ فِي وَ قَتِكَ هَذَا ؟ » . قَالَ أَبُو بَصِيرٍ : فَقُلْتُ لَهُ : جَعَلْتُ فِدَاكَ ، فَأُحَدِّثُ بِهَذَا عَنْكَ ؟ فَقَالَ : « لَا ، فَإِنَّكَ إِذَا حَدَّثْتَ بِهِ فَأَنْكَرَهُ مِنْكَرٍ جَاهِلٍ بِمَعْنَى مَا تَقُولُ ، ثُمَّ قَدَّرَ أَنَّ ذَلِكَ تَشْبِيهُ كَفَرٍ ، وَ لَيْسَتْ الرُّؤْيَةُ بِالْقَلْبِ كَالرُّؤْيَةِ بِالْعَيْنِ ، تَعَالَى اللَّهُ عَمَّا يَصِفُهُ الْمُشْبِهُونَ وَ الْمُلْحَدُونَ » . (التوحيد : الجزء ١ الصفحة ١١٧ الحديث ٢٠ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٨ الحديث: ٩٩ / ١١٢٤٢)**

ព្រះអង្គ صَلَّوَاتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ ស្ងាត់មាត់បន្តិច បន្ទាប់មកមានវចនៈថា៖ "អ្នកមានសទ្ធាជ្រះថ្លាបានឃើញព្រះអង្គ وَجَلَّ وَعَزَّ រួច

លើយនៅក្នុងលោកនេះមុនថ្ងៃជំនុំជម្រះ ។ លោកមិនឃើញព្រះអង្គ عَزَّ وَجَلَّ ទេក្នុងសម័យកាលនេះរបស់ខ្លួន
 លោក ?" អាចូ បាស្មៀរបានថាខ្ញុំបានទូលព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះ
 អង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ តើទូលបង្គំគប្បីតំណាលរឿងនេះតពីព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ទេ ?" ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ មានវចនៈថា៖ "មិន
 បានទេ ពីព្រោះបើលោកតំណាលរឿងនេះ អ្នកបដិសេធនឹងបានចោលរឿងនេះ មិនដឹងអត្ថន័យរបស់
 អ្វីដែលលោកនិយាយនោះទេ ។ ដូច្នោះអ្នកនោះនឹងប៉ាន់ស្មានរឿងនោះ វាដូចប្រមាថមើលងាយ (كفر)
 អញ្ចឹងដែរ ការមើលឃើញដោយចិត្តមិនដូចការមើលឃើញដោយភ្នែកទេ ។ អល់ឡោះហ្ន៎ عَزَّ وَجَلَّ ទ្រង់ព្រះ
 មហាឧត្តុង្គឧត្តម ខ្ពង់ខ្ពស់លើសអ្វីដែលពួកអ្នកប្រៀបធៀបនិងពួកឥតជំនឿថ្លែងពិពណ៌នាអំពីព្រះអង្គ عَزَّ وَجَلَّ
 នោះទៅទៀត ។" (التوحيد: 20 / 117)

مُحَمَّدُ بْنُ الْعَبَّاسِ: عَنْ أَحْمَدَ بْنِ هُوْدَةَ، عَنْ إِبْرَاهِيمَ بْنِ إِسْحَاقَ، عَنْ عَبْدِ اللَّهِ بْنِ حَمَّادٍ، عَنْ هَاشِمِ الصَّنِيدَاوِيِّ، قَالَ: قَالَ لِي أَبُو عَبْدِ اللَّهِ
 (عَلَيْهِ السَّلَامُ): «يَا هَاشِمُ، حَدَّثَنِي أَبِي وَهُوَ خَيْرٌ مِنِّي، عَنْ جَدِّي رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ)، أَنَّهُ قَالَ: مَا مِنْ رَجُلٍ مِنْ قُرَّاءِ
 الْمُؤْمِنِينَ مِنْ شِيعَتِنَا إِلَّا وَ لَيْسَ عَلَيْهِ تَبِعَةٌ».

[...] ហ្ន៎ស្នាំ អាល់-ស្វយ័ដ្វារី បានថ្លែងថា អាចូ អាប់ខុលឡោះហ្ន៎ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ មានវចនៈប្រាប់ខ្ញុំថា៖ "ហ្ន៎ស្នាំ
 អើយ! ព្រះបិតា صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ខ្ញុំ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ បានតំណាលប្រាប់ខ្ញុំ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ប្រសើរជាងខ្ញុំ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ តមកពីព្រះ
 អយ្យកោ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ គឺវិស្វលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ដែលមានព្រះវចនៈថា៖ "មានតែអ្នកមានសទ្ធាជ្រះថ្លា
 ក្រីក្រក្នុងចំណោមស្នីអាស្រ័យរបស់យើង صَلَّى اللَّهُ عَلَيْهِ وَآلِهِ ទេដែលមិនមែនជាមនុស្សជាប់បំណុល (تبعه) ។"

قُلْتُ: جُعِلْتُ فِدَاكَ، وَ مَا التَّبِعَةُ؟ قَالَ: «مَنْ الْإِخْدَى وَ حَمْسِينَ رَكْعَةً، وَ مِنْ صَوْمِ ثَلَاثَةِ أَيَّامٍ مِنَ الشَّهْرِ، فَإِذَا كَانَ يَوْمَ الْقِيَامَةِ خَرَجُوا
 مِنْ قُبُورِهِمْ وَ وُجُوهُهُمْ مِثْلُ الْقَمَرِ لَيْلَةَ الْبَدْرِ، فَيَقَالُ لِلرَّجُلِ مِنْهُمْ: سَلْ تُعْطَ، فَيَقُولُ: أَسْأَلُ رَبِّي النَّظَرَ إِلَى وَجْهِ مُحَمَّدٍ (صَلَّى اللَّهُ عَلَيْهِ وَ
 آلِهِ)، قَالَ: فَيَأْتِيهِ اللَّهُ عَزَّ وَ جَلَّ لِأَهْلِ الْجَنَّةِ أَنْ يَزُورُوا مُحَمَّدًا (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)،

ខ្ញុំបានថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ! អ្វីទៅបំណុលនេះ (تبعه) ?" ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ
 មានវចនៈថា៖ "ហាសិបមួយរំកំអុត្តុ (ស្រីឡាត្តុ) កាន់ត្រណាមអាហារសាមសិបថ្ងៃក្នុងខែ[រ៉ម៉ាដ្វាន] ។ នា
 ថ្ងៃជំនុំជម្រះ ពួកគេនឹងចេញពីផ្នូរ មុខពួកគេនឹងភ្លឺដូចខែក្នុងយប់ខែពេញបូណ៌មី ។ គេនឹងប្រាប់ពួកគេ
 ម្នាក់ថា៖ "ចូរសូមមកចុះ គេនឹងឲ្យអ្នកនូវអ្វីដែលអ្នកសូម ។" អ្នកនោះនឹងថា៖ "ខ្ញុំសូមព្រះម្ចាស់ عَزَّ وَجَلَّ ខ្ញុំ ឲ្យ
 ខ្ញុំអាចមើលឃើញព្រះភក្ត្ររបស់មូហាំម៉ាដ្វ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ។" ដូច្នោះអល់ឡោះហ្ន៎ عَزَّ وَجَلَّ នឹងយល់ព្រមអនុញ្ញាតឲ្យអ្នក
 ឋានសួគ៌អាចជួបមូហាំម៉ាដ្វ صَلَّى اللَّهُ عَلَيْهِ وَآلِهِ បាន ។"

قَالَ: فَيُنْصَبُ لِرَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) مِنْ نُورٍ عَلَى دُرُوتِكَ مِنْ دَرَانِيكِ الْجَنَّةِ، لَهُ أَلْفُ مَرْقَاةٍ، بَيْنَ الْمَرْقَاةِ إِلَى الْمَرْقَاةِ
 رَكْضَةُ الْفَرَسِ، فَيَصْعَدُ مُحَمَّدٌ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) وَ أَمِيرُ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)».

ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ មានវចនៈថា៖ "អល់ឡោះហ្ន៎ عَزَّ وَجَلَّ នឹងសាងវេទិកាធ្វើអំពីព្រះពន្លឺរស្មីឲ្យវិស្វលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ
 លើព្រំមួយក្នុងចំណោមព្រំឋានសួគ៌ដែលមានច្រើនពាន់ជាន់ ។ ក្នុងចន្លោះជាន់នីមួយៗមានដូចលាន
 សេះ ។ មូហាំម៉ាដ្វ صَلَّى اللَّهُ عَلَيْهِ وَآلِهِ និងអាមីរុល-មុមីនីន صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ នឹងឡើងទៅលើវេទិកានោះ ។"

قَالَ: «فِيحِفُّ ذَلِكَ الْمَنْبَرِ شَيْعَةُ آلِ مُحَمَّدٍ (عَلَيْهِمُ السَّلَامُ)، فَيَنْظُرُ اللَّهُ إِلَيْهِمْ، وَ هُوَ قَوْلُهُ تَعَالَى: «وَجُوهٌ يَوْمَئِذٍ نَاضِرَةٌ * إِلَىٰ رَبِّهَا نَاطِرَةٌ - قَالَ- فَيُلْقَىٰ عَلَيْهِمْ مِنَ الثُّورِ حَتَّىٰ إِنَّ أَحَدَهُمْ إِذَا رَجَعَ لَمْ تَعْدِرِ الْحُورُ أَنْ تَمْلَأَ بَصَرَهَا مِنْهُ». قَالَ: ثُمَّ قَالَ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «يَا هَاشِمُ، لِمِثْلِ هَذَا فَلْيَعْمَلِ الْعَامِلُونَ». (تأويل الآيات : الجزء ٢ الصفحة ٧٣٩ الحديث ٤ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٣٩ الحديث: ٩٩/ ١١٢٤٣)**

ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ស្តីអ្នកសុំរបស់ព្រះរាជបុត្ររាជនគ្គា ^{عليهم السلام} របស់មូហាំម៉ាដ្ឋ ^{عليه وآله} នឹងចោមវេទិកា នោះ ។ ដូច្នោះអស់ឡោះហ្ន៎ ^{وَحَلَّ} នឹងទតព្រះនេត្រមកឯពួកគេ នេះគឺព្រះបន្ទូលរបស់ព្រះអង្គ ^{وَحَلَّ} [៧៥:២២] ថ្ងៃនោះនឹងមានវង់មុខភ្លឺត្រចះ [៧៥:២៣] សម្លឹងមើលព្រះម្ចាស់ពួកគេ ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ព្រះពន្លឺស្នើមានឥទ្ធិពលលើពួកគេ ដល់ថ្នាក់ ពេលគេត្រឡប់មកវិញ នារីស្នូតនឹងមិនអាចសម្លឹងមើល គេបានទេ ព្រោះភ្នែកនារីស្នូតនោះពេញដោយអ្នកនោះ ។" បន្ទាប់មក អាថ្នី អ្នាប់ខ្នុរឡោះហ្ន៎ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ហ្ន៎ស្នាំអើយ ! [៣៧:៦១] ចូរអ្នកប្រព្រឹត្តិទាំងឡាយគប្បីប្រព្រឹត្តិដើម្បីនឹងបានដូចនេះ ។" (تأويل الآيات 2: 4 / 739)

وَوُجُوهُ يَوْمَئِذٍ بَاسِرَةٌ ﴿٢٤﴾

២៤. ថ្ងៃនោះនឹងមានវង់មុខទូទុក្ខ

تَظُنُّ أَنْ يُفْعَلَ بِهَا فَاقِرَةٌ ﴿٢٥﴾

២៥. ដោយគិតថាពួកគេនឹងរងការយ៉ាប់យ៉ឺនបំផុត ។

كَلَّا إِذَا بَلَغَتِ التَّرَاقِيَ ﴿٢٦﴾

២៦. ទេ [មិនអាចបដិសេធលោកមុនបានដាច់ខាត] លុះវា (ដង្ហើមចុងក្រោយ (ព្រលឹង)) ឡើងមកដល់ ផ្ចឹងដងកាំបិត

وَقِيلَ مَنْ رَاقٍ ﴿٢٧﴾

២៧. គេនឹងថា៖ "អ្នកណាអាចជួយព្យាបាលបាន ?"

وَوَظَنَّ أَنَّهُ الْفِرَاقُ ﴿٢٨﴾

២៨. គេ (អ្នកជិតស្លាប់) នឹងគិតថាប្រាកដជាត្រូវឃ្លាត (ស្លាប់)

وَأَلْتَقَّتِ السَّاقُ بِالسَّاقِ ﴿٢٩﴾

២៩. ជើងម្ខាងនឹងត្រដុសនឹងជើងម្ខាងទៀត

إِلَىٰ رَبِّكَ يَوْمَئِذٍ الْمَسَاقُ ﴿٣٠﴾

៣០. [ទាំងអស់គ្នា]នឹងត្រូវនាំទៅឯព្រះម្ចាស់អ្នក ថ្ងៃនោះ ។

អតិប្បាយអាយ៉ាស៊ូ ២៤-៣០

مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ عَمْرِو بْنِ عُثْمَانَ، عَنِ الْمُفَضَّلِ بْنِ صَالِحٍ، عَنْ جَابِرٍ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: سَأَلْتُهُ عَنْ قَوْلِ اللَّهِ عَزَّ وَجَلَّ: "وَقِيلَ مَنْ رَاقٍ * وَظَنَّ أَنَّهُ الْفِرَاقُ"، قَالَ: «ذَلِكَ ابْنُ آدَمَ، إِذَا حَلَّ بِهِ الْمَوْتُ قَالَ: هَلْ مِنْ طَيِّبٍ؟" وَ"وَظَنَّ أَنَّهُ الْفِرَاقُ" أَنْفَعَنْ بِمَفَارِقَةِ الْأَحِبَّةِ "وَ التَّقَمَّتِ السَّاقُ بِالسَّاقِ" التَّقَمَّتِ الدُّنْيَا بِالْآخِرَةِ ثُمَّ "إِلَى رَبِّكَ يَوْمَئِذٍ الْمَسَاقُ"، قَالَ: الْمَصِيرُ إِلَى رَبِّ الْعَالَمِينَ». (الكافي : الجزء ٣ الصفحة ٢٥٩ الحديث ٣٢ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٤٠. الحديث: ٩٩ / ١١٢٤٦)**

[...] យ៉ាចៀរបានថ្លែងតមកពី អាចិ យ៉ាក្នុងហ្វារ ^{صلوات الله عليه والسلام} ថាខ្ញុំបានសួរព្រះអង្គ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡោះហ្ន៎ ^{عَلَيْهِ} [៧៥:២៧] គេនឹងថា: "អ្នកណាអាចជួយព្យាបាលបាន?" [៧៥:២៨] គេនឹងគិតថាប្រាកដជាត្រូវ ឃ្លាត ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "ពេលការស្លាប់មកដល់កូនអាជ្ញា ^{اليتيم} កូនអាជ្ញា ^{اليتيم} ថា: "មានគ្រូ ពេទ្យទេ?" [៧៥:២៨] គេនឹងគិតថាប្រាកដជាត្រូវឃ្លាត គេជឿជាក់ថាគេនឹងបែកពីអ្នកជាទីស្រឡាញ់ ។ [៧៥:២៩] ជើងម្ខាងនឹងត្រដុសនឹងជើងម្ខាងទៀត លោកនេះនឹងក្លាយទៅជាលោកមុខ ។ បន្ទាប់មក [៧៥:៣០] នឹងត្រូវនាំទៅឯព្រះម្ចាស់អ្នកថ្ងៃនោះ ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "ទិសដៅទៅរកព្រះ ម្ចាស់ ^{عَلَيْهِ} របស់ភពទាំងពួង ។" (الكافي 3: 32 / 259)

فَلَا صَدَقَ وَلَا صَلَّى ﴿٣١﴾

៣១. ដូច្នោះ គេមិនទទួលការពិតទេ មិនឧទ្ទិសស្វ័យឡាភ័ក្តទេ

وَلَكِنْ كَذَّبَ وَتَوَلَّى ﴿٣٢﴾

៣២. ផ្ទុយទៅវិញ គេបដិសេធ គេចចេញ ។

ثُمَّ ذَهَبَ إِلَىٰ أَهْلِهِ ۖ يَتَمَطَّى ﴿٣٣﴾

៣៣. បន្ទាប់មកគេទៅរកគ្រួសារគេ ក្រអឺតឫកធំ ។

أُولَىٰ لَكَ فَأُولَىٰ ﴿٣٤﴾

៣៤. [វិនាស]សមនឹងបានលើអ្នកឯង ។ មែន សមនឹងបានលើអ្នកឯង ។

ثُمَّ أُولَىٰ لَكَ فَأُولَىٰ ﴿٣٥﴾

៣៥. ម្តងទៀត [វិនាស]សមនឹងបានលើអ្នកឯង ។ មែន សមនឹងបានលើអ្នកឯង ។

أَيَحْسَبُ الْإِنْسَانُ أَنْ يُتْرَكَ سُدًى ﴿٣٦﴾

៣៦. មនុស្សគិតថាគេនឹងទុកខ្លួនចោលឥតអំពើឬ ?

أَلَمْ يَكُنْ نُطْفَةً مِّن مَّنِيِّ يُمْنِي ۖ ﴿٣٧﴾

៣៧. តើគេមិនធ្លាប់ជាទឹកអសុចិមួយតំណក់ដែលបាញ់ចេញមកទេឬ ?

ثُمَّ كَانَ عَلَقَةً فَخَلَقَ فَسَوَّى ۖ ﴿٣٨﴾

៣៨. បន្ទាប់មក គេជាដុំឈាមខន់មួយដុំ ព្រះអង្គបានបង្កើត[គេ] បានឲ្យ[គេ]មានរាងវេសមរម្យ

فَجَعَلَ مِنْهُ الزَّوْجَيْنِ الذَّكَرَ وَالْأُنثَىٰ ۗ ﴿٣٩﴾

៣៩. បន្ទាប់មក ព្រះអង្គបានបង្កើតមកពីគេនូវមួយគូ គឺប្រុសនិងស្រី ។

أَلَيْسَ ذَٰلِكَ بِقَدِيرٍ عَلَىٰ أَن يُحْيِيَ الْمَوْتَىٰ ۗ ﴿٤٠﴾

៤០. មិនមែនព្រះអង្គទេដែលអាចធ្វើឲ្យអ្នកស្លាប់រស់វិញបាន ?

អធិប្បាយអាយ៉ាស៊ូ ៣១-៤០

عَلِيُّ بْنُ إِبْرَاهِيمَ: أَنَّهُ كَانَ سَبَبَ نُزُولِهَا أَنَّ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَآلِهِ وَسَلَّمَ) دَعَا إِلَى بَيْعَةِ عَلِيٍّ (عَلَيْهِ السَّلَامُ) يَوْمَ عَدِيرِ حُجِّمْ، فَلَمَّا بَلَغَ النَّاسَ وَ أَحْبَبَهُمْ فِي عَلِيٍّ (عَلَيْهِ السَّلَامُ) مَا أَرَادَ اللَّهُ أَنْ يُخَيِّرَهُمْ بِهِ، رَجَعَ النَّاسُ، فَاتَّكَأَ مُعَاوِيَةُ عَلَى الْمُغِيرَةِ بْنِ شُعْبَةَ وَ أَبِي مُوسَى الْأَشْعَرِيِّ، ثُمَّ أَقْبَلَ يَتَمَطَّى نَحْوَ أَهْلِهِ وَ يَقُولُ: وَ اللَّهُ لَا تُقْرُ لِعَلِيٍّ بِالْوِلَايَةِ أَبَدًا، وَ لَا نُصَدِّقُ مُحَمَّدًا مُّقَالَتَهُ فِيهِ، فَأَنْزَلَ اللَّهُ جَلَّ ذِكْرُهُ "فَلَا صَدَقَ وَ لَا صَلَّى * وَ لَكِنْ كَذَّبَ وَ تَوَلَّى * ثُمَّ ذَهَبَ إِلَى أَهْلِهِ يَتَمَطَّى * أُولَىٰ لَكَ فَأُولَىٰ" الْعَبْدُ الْفَاسِقُ،

អាលី ប៊ិន អ៊ីប្រាអ៊ឹម [នៅក្នុងតាហ្វៀសៀរតូម្លី បានថ្លែងថា៖] មូលហេតុនៃការបើកឲ្យដឹងគឺ រឿងលុលឡោះហ្ន៎^{صَلَوَاتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ}បានប្រកាសឲ្យមកស្មោះស្ម័គ្រចំពោះអាលី^{صَلَوَاتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ}នាថ្ងៃក្តីខ្សៀវ-យុម ។ ពេលព្រះអង្គ^{صَلَوَاتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ}បានប្រកាសប្រាប់ប្រជារាស្ត្រអំពីអាលី^{صَلَوَاتُ اللَّهِ عَلَيْهِ وَآលِهِ وَسَلَّمَ} ថាអស់ឡោះហ្ន៎^{عَزَّ وَجَلَّ} ចង់ឲ្យព្រះអង្គ^{صَلَوَاتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ}ប្រាប់ពួកគេ ប្រជារាស្ត្របានបែរក្រោយ ។ ដូច្នោះ មូអាយ៉ាស៊ូបានពឹងពាក់អាល់-មូគីរ៉េ: តួ ប៊ិន ស្យាក្តុបាស៊ូ និង អាច្វី មូសា អាល់-អាស៊ូអុរី ហើយបានប្រឈមមុខដាក់ប្រជារាស្ត្រយ៉ាងក្រអឺតក្រទម ថា៖ "សូមស្បថចំពោះ អស់ឡោះហ្ន៎^{عَزَّ وَجَلَّ} ! យើងមិនព្រមទទួលស្គាល់អាលី^{صَلَوَاتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ} និងវីឡាយ៉ាស៊ូរបស់គេ^{صَلَوَاتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ}នោះទេជាដាច់ខាត យើងនឹងមិនព្រមយល់ស្របតាមអ្វីដែលមូហ្គាម៉ាដ្នូ^{صَلَوَاتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ}បានថាអំពីគេ^{صَلَوَاتُ اللَّهِ عَلَيْهِ وَآលِهِ وَسَلَّمَ}នោះទេ ។" ដូច្នោះអស់ឡោះហ្ន៎^{عَزَّ وَجَلَّ} មានព្រះបន្ទូលថា [៧៥:៣១] ដូច្នោះ គេមិនទទួលការពិតទេ មិនឧទ្ទិសស្នំឡារ៉ាតទេ [៧៥:៣២] ផ្ទុយទៅវិញ គេបដិសេធ គេចចេញ ។ [៧៥:៣៣] បន្ទាប់មកគេទៅរកគ្រួសារគេ ក្រអឺតឫកធំ ។ [៧៥:៣៤] [វិនាស]សមនឹងបានលើអ្នកឯង ។ មែន សមនឹងបានលើអ្នកឯង បារបម្រើអាក្រក់ ។

فَصَعَدَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَآلِهِ وَسَلَّمَ) وَالْمُنْبَرِ وَ هُوَ يُرِيدُ الْبِرَاءَةَ مِنْهُ، فَأَنْزَلَ اللَّهُ عَزَّ وَ جَلَّ: "لَا تُحْرِكْ بِهِ لِسَانَكَ لِتَعْجَلَ بِهِ" فَسَكَتَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَآلِهِ وَسَلَّمَ) (تفسير القمّي: الجزء ٢ الصفحة ٣٩٧، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٤٠ الحديث: ٩٩/ ١١٢٤٨)**

រស្មីលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ បានឡើងទៅលើវេទិកា ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ ចង់ឲ្យគាត់ឃ្លាតចេញឆ្ងាយ អស់ឡោះហ្ន៎ وَحَلَّ وَعَلَّ បានបើកឲ្យដឹងថា [៧៥:១៦] ចូរអ្នកកុំរលាស់អណ្តាតដើម្បីបង្ខំវា ។ ដូច្នោះព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ បានរក្សាភាពស្ងៀមស្ងាត់ មិនហៅឈ្មោះពួកគេទេ ។" (تفسير القمّي 2: 397)

ابن شهر آشوب: قَالَ الْبَاقِرُ (عَلَيْهِ السَّلَامُ): «قَامَ ابْنُ هِنْدٍ وَ تَمَطَّى [وَ حَرَجَ] مُعْضَبًا، وَاضِعًا يَمِينَهُ عَلَى عَنَدِ اللَّهِ بْنِ قَيْسِ الْأَشْعَرِيِّ، وَ يَسَارَهُ عَلَى الْمُغْبِرَةِ بْنِ شُعْبَةَ، وَ هُوَ يَقُولُ: وَ اللَّهُ لَا نُصَدِّقُ مُحَمَّدًا عَلَى مَقَالَتِهِ، وَ لَا نُقَرُّ عَلَيْهِ بِوَلَايَتِهِ، فَتَزَلُ: "فَلَا صَدَقَ وَ لَا صَلَّى" الْآيَاتِ، فَهَمَّ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) أَنْ يُرَدَّهُ فَيَقْتُلُهُ، فَقَالَ لَهُ جَبْرِئِيلُ (عَلَيْهِ السَّلَامُ): "لَا تُحْرِكْ بِهِ لِسَانَكَ لِتَعْجَلَ بِهِ" فَسَكَتَ عَنْهُ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)». (المناقب : الجزء 3 الصفحة 38 ، البرهان في تفسير القرآن: الجزء: 5 صفحات: ٥٤١ الحديث: ٩٩ / ١١٢٤٩)**

អ៊ីបនូ ស្មាស៊ូរី អាស៊ីប បានថ្លែងថា អាល់-បាគ្យើរ صَلَّواتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ មានវចនៈថា៖ "កូនប្រុសរបស់ហ្ន៎នដ្ឋី (មូអារីយ៉ាស៊ូ) បានក្រោកឡើងយ៉ាងក្រអឺតក្រទម បានចេញទៅខាងក្រៅដោយក្រែវក្រោធ ដាក់ដៃស្តាំលើអុំប៉ុនខ្នងឡោះហ្ន៎ ប៊ិន គីយ៉ាស៊ូ អាល់-អាស៊ូអុរី ដាក់ដៃឆ្វេងលើអាល់-មូគីរ៉េត្តី ប៊ិន ស្មាតុបាស៊ូ ហើយបានថា៖ "សូមស្ស៊ីចំពោះអស់ឡោះហ្ន៎ وَحَلَّ وَعَلَّ ! យើងមិនព្រមយល់ស្របតាមសម្តីមូហាំម៉ាដ្ឋី صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَسَلَّمَ នោះទេ យើងមិនព្រមទទួលស្គាល់អាល់-អាស៊ូអុរី صَلَّواتُ اللَّهِ عَلَيْهِ وَآلِهِ وَسَلَّمَ និងវីឡាយ៉ាស៊ូរបស់គេ صَلَّواتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ នោះទេ ។ ដូច្នោះអាយ៉ាស៊ូត្រូវដាក់ចុះមកថា [៧៥:៣១] ដូច្នោះ គេមិនទទួលការពិតទេ មិនទទួលស្នូឡាវ៉ាតទេ ។ រស្មីលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ ចង់ឲ្យពួកគេស្លាប់ ដូច្នោះយ៉ុបរអ៊ីល صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ មានវចនៈថា [៧៥:១៦] ចូរអ្នកកុំរលាស់អណ្តាតដើម្បីបង្ខំវា ។ ដូច្នោះរស្មីលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ នៅស្ងៀម មិននិយាយអំពីរឿងនេះទេ ។" (المناقب 3: 38)

* وَ هُوَ صَاحِبُ يَوْمِ عَدِيرِ حَمٍّ إِذْ قَالَ هُوَ وَ صَاحِبُهُ - حِينَ نَصَبَنِي رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ لِيُؤَلِّمَنِي - فَقَالَ: مَا يَأْلُو أَنْ يَرْفَعَ حَسْبِيئَتَهُ [وَ قَالَ الْأَخْرُ: مَا يَأْلُو رَفْعًا بِضَعِ بْنِ عَمِّهِ] وَ قَالَ لِصَاحِبِهِ - [وَ أَنَا مُنْصُوبٌ] -: إِنَّ هَذِهِ لِهِيَ الْكِرَامَةُ.

* [ស្វីឡែម ប៊ិន គីយ៉ាស៊ូ មានប្រសាសន៍ថា អាមីរុល-មុមីនី صَلَّواتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ មានវចនៈថា៖] "គាត់ (អ៊ីម៉ារ) ជាបុគ្គលម្នាក់ដែលមានវត្តក្នុងថ្ងៃក៏ដូច្នោះ យុម គាត់និងមិត្តគាត់ (អាហ្វិ បាការ) កាលរស្មីលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ បានតែងតាំងវីឡាយ៉ាស៊ូ صَلَّواتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ គាត់បានថា៖ "ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ មិនដែលខានលើកតម្កើង (បុណ្យស័ក្តិ) ញាតិ صَلَّواتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ ឡើយ ។" ម្នាក់ទៀតបានថា៖ "ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ មិនដែលខានលើកតម្កើងកូនប្រុស صَلَّواتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ របស់ឪពុកធំព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآLِهِ وَسَلَّمَ ឡើយ ។" គាត់បានប្រាប់មិត្តគាត់ - កាលខ្ញុំ صَلَّواتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ ត្រូវបានតែងតាំងហើយនោះ - ថា៖ "នេះគឺកិត្យានុភាពសម្រាប់គេ صَلَّواتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ ។"

فَقَطَّبَ [صَاحِبُهُ] فِي وَجْهِهِ وَ قَالَ: لَا وَ اللَّهِ لَا أَسْمَعُ لَهُ وَ لَا أُطِيعُ أَبَدًا [ثُمَّ اتَّكَأَ عَلَيْهِ ثُمَّ تَمَطَّى وَ انْصَرَفَا،

មិត្តគាត់ចងចិញ្ចឹម ហើយបានថា៖ "ទេ សូមស្ស៊ីចំពោះអស់ឡោះហ្ន៎ وَحَلَّ وَعَلَّ ខ្ញុំនឹងមិនស្តាប់គេ صَلَّواتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ ទេ ខ្ញុំនឹងមិននៅក្រោមឱវាទគេ صَلَّواتُ اللَّهِ عَلَيْهِ وَآLِهِ وَسَلَّمَ ជាដាច់ខាត ។" បន្ទាប់មកគាត់បានផ្អែកលើមិត្តគាត់ ធ្វើបូកក្រអឺត ហើយបានដើរចេញ ។

فَأَنْزَلَ اللَّهُ فِيهِ: "فَلَا صَدَقَ وَ لَا صَلَّى * وَ لَكِنْ كَذَبَ وَ تَوَلَّى * ثُمَّ ذَهَبَ إِلَى أَهْلِهِ يَتَمَطَّى * أَوْلَى لَكَ فَأَوْلَى * ثُمَّ أَوْلَى لَكَ فَأَوْلَى" وَعِيداً مِنْ اللَّهِ لَهُ وَ إِنْتَهَاراً... (كتاب سليم : الجزء ٢ الصفحة ٦٧٥)

ដូច្នោះអស់ឡោះហ្ន៎បានបើកឲ្យដឹងថាអំពីគាត់នោះថា [៧៥:៣១] ដូច្នោះគេមិនទទួលការពិតទេ មិនខទ្ធិសស្ត្រឡាវាតទេ [៧៥:៣២] ផ្ទុយទៅវិញ គេបដិសេធ គេចចេញ ។ [៧៥:៣៣] បន្ទាប់មកគេទៅរកគ្រួសារគេ ក្រអឺតបូកធំ [៧៥:៣៤] [វិនាស]សមនឹងបានលើអ្នកឯង ។ មែន សមនឹងបានលើអ្នកឯង ។ [៧៥:៣៥] ម្តងទៀត [វិនាស]សមនឹងបានលើអ្នកឯង ។ មែន សមនឹងបានលើអ្នកឯង ។

(كتاب سليم 2:675)

* ابنُ بَابُوَيْهٍ، قَالَ: أَخْبَرَنَا عَلِيُّ بْنُ أَحْمَدَ بْنِ مُحَمَّدَ بْنِ عِمْرَانَ الدَّقَاقِ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ هَارُونَ الصُّوفِيُّ، قَالَ: حَدَّثَنِي أَبُو نُرَابٍ عُبَيْدُ اللَّهِ بْنُ مُوسَى الرُّوَيْانِيُّ، عَنْ عَبْدِ الْعَظِيمِ بْنِ عَبْدِ اللَّهِ الْحُسَيْنِيِّ، قَالَ: سَأَلْتُ مُحَمَّدَ بْنَ عَلِيٍّ الرِّضَا (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: "أَوْلَى لَكَ فَأَوْلَى * ثُمَّ أَوْلَى لَكَ فَأَوْلَى" [قَالَ]: «يَقُولُ اللَّهُ تَبَارَكَ وَ تَعَالَى: بُعْدًا لَكَ مِنْ خَيْرِ الدُّنْيَا، بُعْدًا لَكَ مِنْ خَيْرِ الْآخِرَةِ». (عيون أخبار الرضا (عليه السلام) : الجزء ٢ الصفحة ٥٤ الحديث ٢٠٥ ، البرهان في تفسير القرآن: الجزء: ٥ صفحات: ٥٤١ الحديث: ٩٩ / ١١٢٥)**

* អ៊ីបន្ត បាបាវ៉ែហ្ន៎មានប្រសាសន៍ថាអាល្លឺ ប៊ិន អាស៊ូម៉ាដូ ប៊ិន មូហ្គាំម៉ាដូ ប៊ិន អ៊ីមរ៉ិន អាល់-ដ្យាកូតូបានរាយការណ៍ប្រាប់យើងតមកពី មូហ្គាំម៉ាដូ ប៊ិន ហ្គារូន អាល់-ស្វីហ្គី តមកពី អាច្វី ទូរ៉ប់ អ៊ីបៃខុលឡោះហ្ន៎ ប៊ិន មូសា អាល់-រូយ៉ានី តមកពី អាប់ខុល-អុស្ត្រីម ប៊ិន អាប់ខុលឡោះហ្ន៎ អាល់-ហ្គាសានី ដែលបានតំណាលថាខ្ញុំបានសួរ មូហ្គាំម៉ាដូ ប៊ិន អាល្លឺ អាល់-រីដ្វី ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡោះហ្ន៎ ^{عَزَّ وَ جَلَّ} [៧៥:៣៤] [វិនាស]សមនឹងបានលើអ្នកឯង ។ មែន សមនឹងបានលើអ្នកឯង ។ [៧៥:៣៥] ម្តងទៀត [វិនាស]សមនឹងបានលើអ្នកឯង ។ មែន សមនឹងបានលើអ្នកឯង ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អស់ឡោះហ្ន៎ ^{تَبَارَكَ وَ تَعَالَى} មានព្រះរាជបន្ទូលថា៖ "អ្នកឯងឃ្លាតឆ្ងាយពីសេចក្តីល្អក្នុងលោកនេះ អ្នកឯងឃ្លាតឆ្ងាយពីសេចក្តីល្អក្នុងលោកមុខ ។" (عيون أخبار الرضا (عليه السلام) : 2 : 205/54)

* فِي كِتَابِ عِلَلِ الشَّرَائِعِ بِإِسْنَادِهِ إِلَى جَعْفَرِ بْنِ مُحَمَّدِ بْنِ عُمَارَةَ عَنْ أَبِيهِ قَالَ: سَأَلْتُ الصَّادِقَ جَعْفَرَ بْنَ مُحَمَّدٍ عَلَيْهِمَا السَّلَامُ فَقُلْتُ: لِمَ خَلَقَ اللَّهُ الْخَلْقَ؟

* នៅក្នុងសាត្រា អ៊ីឡាល់ អាល់-ស្វារីអ៊ី យោលតាមបណ្តាញព័ត៌មានលោកឡើងទៅដល់ យ៉ាកុបហ្គារ ប៊ិន អ៊ីម៉ាវ៉ែ:ត្វី តមកពីឪពុកលោកដែលបានថាខ្ញុំបានសួរ អាល់-ស្វីឌ្វី ^{صلوات الله عليه والسلام} យ៉ាកុបហ្គារ ^{صلوات الله عليه والسلام} ប៊ិន មូហ្គាំម៉ាដូ ^{صلوات الله عليه والسلام} ថា៖ "ហេតុអ្វីអស់ឡោះហ្ន៎ ^{عَزَّ وَ جَلَّ} បង្កើតសត្វលោក ?"

فَقَالَ: إِنَّ اللَّهَ تَبَارَكَ وَ تَعَالَى لَمْ يَخْلُقْ خَلْقَهُ عَبَثًا وَ لَمْ يَبْرُكُهُمْ سُدى بَلْ خَلَقَهُمْ لِإِظْهَارِ قُدْرَتِهِ وَ لِيُكَلِّفَهُمْ طَاعَتَهُ، فَيَسْتَوْجِبُوا بِذَلِكَ رِضْوَانَهُ،

ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ការពិតអស់ឡោះហ្ន៎ ^{عَزَّ وَ جَلَّ} មិនបានបង្កើតសត្វលោកមកដោយឥតប្រយោជន៍

(عليه السلام) يقول: عَجِبْتُ كُلُّ الْعَجَبِ لِمَنْ أَنْكَرَ الْمَوْتَ وَ هُوَ يَرَى مَنْ يَمُوتُ كُلَّ يَوْمٍ وَ لَيْلَةٍ، وَ الْعَجَبُ كُلُّ الْعَجَبِ لِمَنْ أَنْكَرَ النَّشْأَةَ الْآخِرَى وَ هُوَ يَرَى النَّشْأَةَ الْأُولَى». ** (الكافي : جزء ٣ صَفْحَة ٢٥٨ حَدِيث ٢٨ ، البرهان في تفسير القرآن: جُزْء: ٥ صَفْحَة: ٢٦٩ حَدِيث: ١٠٤٢٩/٩٩)

* [...]អាច្ចិ ហ៊ាស្យាស៊ូថាខ្ញុំបានឮអាលី ប៊ិន អាណ-ហ្គ្លីសែន^{صلوات الله عليه والسلام} មានវចនៈថា៖ "ឆ្ងល់បុគ្គលដែលបដិសេធការស្លាប់ ដែលឃើញមនុស្សស្លាប់រាល់ថ្ងៃយប់ ។ ឆ្ងល់បុគ្គលដែលបដិសេធការរស់ពីស្លាប់វិញនៅពេលខាងមុខ ដែលបានឃើញការកើតដំបូងហើយ ។" (28 / 258 : 3) (الكافي)

* فِي قُرْبِ الْقَبْرِ لِلْحَمِيرِيِّ بِإِسْنَادِهِ إِلَى صَفْوَانَ عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ جِبْرِئِيلُ : يَا جِبْرِئِيلُ أَرِنِي كَيْفَ يَبْعَثُ اللَّهُ تَبَارَكَ وَ تَعَالَى الْعِبَادَ يَوْمَ الْقِيَامَةِ، قَالَ: نَعَمْ

* នៅក្នុង[សាត្រា] គូរ៉ប អាណ-អ៊ីសណាដ្ឋ របស់ អាណ-ហ្គ្លីសែន យោលតាមបណ្តាញព័ត៌មានលោកឡើងទៅដល់ស្នងវារីន តមកពី អាច្ចិ អាប់ខ្លួលឡោះហ្គ្លី^{صلوات الله عليه والسلام} ដែលមានវចនៈថាវិស្វលុលឡោះហ្គ្លី^{عليه وآله} បានប្រាប់យ៉ូបអ៊ីល^{عليه السلام} ថា៖ "សូមព្រះអង្គ^{عليه وآله} បង្ហាញទូលបង្គំ តើអស់ឡោះហ្គ្លី^{عليه وآله} នឹងធ្វើឲ្យបារវស់វិញដូចម្តេច ថ្ងៃជំនុំជម្រះ ?" យ៉ូបអ៊ីល^{عليه السلام} មានវចនៈថា៖ "បាន ។"

فَخَرَجَ إِلَى مَقْبَرَةِ بَنِي سَاعِدَةَ فَأَتَى قَبْرًا فَقَالَ لَهُ: أَخْرِجْ يَا ذَنَ اللَّهِ فَخَرَجَ رَجُلًا يَنْفُضُ رَأْسَهُ مِنَ التُّرَابِ وَ هُوَ يَقُولُ: وَاهَّاهَا، وَ اللَّهْفُ هُوَ التُّبُورُ

ព្រះអង្គ^{عليه السلام} ទៅកាន់លានកប់សពរបស់ពួក បាន សាអ៊ីដ្យាស៊ូ ទៅដល់ផ្ទះមួយ បាននិយាយដាក់ផ្ទះនោះថា៖ "ចេញមក អាស្រ័យការអនុញ្ញាតរបស់អស់ឡោះហ្គ្លី^{عليه وآله} !" បុរសម្នាក់ក៏បានចេញមក ត្រូវក្បាលជម្រះធ្ងល់ ហើយថា៖ "យី ឆាប់ម្ល៉េះ ព្រួយណាស់ គ្រោះធំហើយ !"

ثُمَّ قَالَ: أَدْخُلْ فَادْخُلْ، ثُمَّ قَصَدَ بِهِ إِلَى قَبْرِ آخَرَ فَقَالَ: أَخْرِجْ يَا ذَنَ اللَّهِ، فَخَرَجَ شَابٌّ يَنْفُضُ رَأْسَهُ مِنَ التُّرَابِ وَ هُوَ يَقُولُ: أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ وَ أَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَ رَسُولُهُ، وَ أَشْهَدُ "أَنَّ السَّاعَةَ آتِيَةٌ لَا رَيْبَ فِيهَا وَ أَنَّ اللَّهَ يَبْعَثُ مَنْ فِي الْقُبُورِ"

បន្ទាប់មកព្រះអង្គ^{عليه السلام} មានវចនៈថា៖ "ចូលវិញទៅ !" បុរសនោះចូលក្នុងផ្ទះវិញ ។ រួចហើយព្រះអង្គ^{عليه السلام} នាំព្រះអង្គ^{عليه وآله} ទៅកាន់ផ្ទះមួយទៀត ហើយថា៖ "ចេញមក អាស្រ័យការអនុញ្ញាតរបស់អស់ឡោះហ្គ្លី^{عليه وآله} !" យុវជនម្នាក់ចេញមក ត្រូវក្បាលជម្រះធ្ងល់ ហើយថា៖ "ខ្ញុំសូមប្តេជ្ញាថាពុំមានព្រះទេក្រៅពីអស់ឡោះហ្គ្លី^{عليه وآله} មួយគត់ ព្រះអង្គ^{عليه وآله} មិនមានដៃគូទេ ។ ខ្ញុំសូមប្តេជ្ញាថាមូហាំម៉ាដ្ឋ^{عليه وآله} ជាបាវព្រះអង្គ^{عليه وآله} ជាព្រះសាសនៈទូតរបស់ព្រះអង្គ^{عليه وآله} ។ ខ្ញុំសូមប្តេជ្ញាថា [២២:៧] វេលាកំពុងតែខិតចូលមកជិត ពុំមានការសង្ស័យរឿងនេះឡើយ អស់ឡោះហ្គ្លី^{عليه وآله} នឹងឲ្យបណ្តាអ្នកនៅក្នុងផ្ទះរស់ពីស្លាប់វិញ ។"

ثُمَّ قَالَ: هَكَذَا يُبْعَثُونَ يَوْمَ الْقِيَامَةِ يَا مُحَمَّدُ. (تفسير نور الثقلين : الجزء ٣ الصفحة ٤٧٢)

បន្ទាប់ពីនោះព្រះអង្គﷺ មានវចនៈថា៖ "មូហាំម៉ាដ្យុ عَلَيْهِ وَسَلَّمَ អឺយ ពួកគេនឹងត្រូវប្រសំឲ្យរស់វិញដូចនេះឯង ថ្ងៃជំនុំជម្រះ 1" (تفسير نور الثقلين 4: 472)

* فِي تَفْسِيرِ عَلِيِّ بْنِ إِبْرَاهِيمَ حَدَّثَنِي أَبِي عَنْ ابْنِ أَبِي عُمَيْرٍ عَنْ جَمِيلِ بْنِ دَرَّاجٍ عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: إِذَا أَرَادَ اللَّهُ أَنْ يَبْعَثَ الْخَلْقَ أَمْطَرَ السَّمَاءَ عَلَى الْأَرْضِ أَزْبَعِينَ صَبَاحاً فَاجْتَمَعَتِ الْأَوْصَالُ وَنَبَتَتِ اللَّحُومُ. (تفسير نور الثقلين : الجزء ٤ الصفحة ٣٥٢)

* នៅក្នុងតារាងសៀវភៅរបស់ អាលី ប៊ិន អ៊ីបរ៉ាអ៊ីម [លោកមានប្រសាសន៍ថា៖] ឪពុកខ្ញុំបានតំណាលប្រាប់ ខ្ញុំតមកពី អ៊ីបន្ត អាហ្វិ អ៊ីម៉ែរ តមកពី យ៉ូមីល ប៊ិន ដារ៉ាច្ច តមកពី អាហ្វិ អាប់ខុលឡោះហ្វី صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ដែលមាន ថា៖ "ពេលអស់ឡោះហ្វី عَلَيْهِ وَسَلَّمَ មានព្រះបំណងធ្វើឲ្យសត្វលោករស់វិញ ព្រះអង្គ عَلَيْهِ وَسَلَّمَ នឹងធ្វើឲ្យមេឃភ្លៀងមក លើផែនដីសែសិបព្រឹក មុខតំណនឹងប្រជុំគ្នា សាច់នឹងដុះ 1" (تفسير نور الثقلين 4: 352)

ពាក្យរាយ

- អ្វីម៉ារជំទាស់ថ្ងៃ ក៏ដៀរ យូម [៧៥:៣១-៤០] ។ ១៨
- មើលឃើញអស់ឡោះហ្ន៎ عَزَّ وَجَلَّ [៧៥:១៦-២៣] ។ ១៣
- ធ្វើឲ្យមនុស្សស្រឡាញ់ ឲ្យសូត្រស៊ូរ៉ោះត្តិ ៧៥ ។ ៣
- ការពារខ្លួនពីអាជ្ញាធរ ឲ្យសូត្រស៊ូរ៉ោះត្តិ ៧៥ ។ ៣
- បានគ្រឿងទ្រទ្រង់ជីវិត ឲ្យសូត្រស៊ូរ៉ោះត្តិ ៧៥ ។ ៣
- ចរកលើផែនដី (គឺអ្នកដើរលើផែនដី ذَابَةُ الْأَرْضِ) [៧៥:៦-១៥] ។ ៦
- ប្រស់សត្វលោកឲ្យរស់វិញ [៧៥:៣១-៤០] ។ ២២
- ព្រះភក្ត្រអស់ឡោះហ្ន៎ عَزَّ وَجَلَّ គឺបណ្តារស៊ូល عَلَيْهِمُ السَّلَامُ [៧៥:១៦-២៣] ។ ១២
- ព្រះភក្ត្រអស់ឡោះហ្ន៎ عَزَّ وَجَلَّ គឺបណ្តាព្រះសាស្តា عَلَيْهِمُ السَّلَامُ [៧៥:១៦-២៣] ។ ១២
- ព្រះភក្ត្រអស់ឡោះហ្ន៎ عَزَّ وَجَلَّ គឺបណ្តាព្រះអាជ្ញាធរ عَلَيْهِمُ السَّلَامُ របស់ព្រះអង្គ عَزَّ وَجَلَّ [៧៥:១៦-២៣] ។ ១២
- អាលី صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ខ្ពស់ជាងគូរអាន [៧៥:១៦-២៣] ។ ១០